

ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍ប្រចាំ ត្រីមាសទី១ ឆ្នាំ២០១៩



គោលដៅយុទ្ធសាស្ត្រចម្បង របស់ រ.ទ.ស.ភ. មានដូចខាងក្រោម៖

ពង្រីកការផ្គត់ផ្គង់ទឹកទៅតំបន់ជុំវិញរាជធានីភ្នំពេញ ដោយរក្សាអត្រា និងស្តង់ដារដូចគ្នា នៅក្នុងរាជធានីភ្នំពេញ។ វិភាគថ្លៃដើម និងកំណែទម្រង់ដំណើរការ និងបែបបទដើម្បីកាត់បន្ថយថ្លៃដើមទឹក បង្កើនប្រសិទ្ធភាពបុគ្គលិក និងបន្តកសាងសមត្ថភាពរបស់សហគ្រាស។ តាំងចិត្តខ្ពស់ ចំពោះការទទួលខុសត្រូវដល់សង្គម និងបរិស្ថាន។ ប្រៀបធៀបបែបយុទ្ធសាស្ត្រ ជាមួយបណ្តាអង្គការទឹកស្អាតនានា ដែលមានប្រសិទ្ធភាពបំផុតក្នុងពិភពលោក។



លេខ៤៥ ផ្លូវ១០៦ សង្កាត់ស្រះពោក ខណ្ឌដូនពេញ
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា



លេខទូរស័ព្ទ: ៨៥៥(០)២៣៧២០៤០៤០
លេខទូរសារ: ៨៥៥(០)២៣៤២៧៦៥៧



អ៊ីមែល:
i@ppwsa.com.kh

មាតិកា



១- ព័ត៌មានទូទៅអំពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	១
២- ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក	២
ក- លទ្ធផលការងារប្រព្រឹត្តកម្ម ប្រព័ន្ធចែកចាយទឹក និងការងារកាត់បន្ថយទឹកបាត់បង់	២
ក.១- លទ្ធផលការងារប្រព្រឹត្តកម្ម	២
ក.២- លទ្ធផលការងាររៀបចំ ប្រព័ន្ធចែកចាយទឹកស្អាត	៣
ក.៣- លទ្ធផលការងារកាត់បន្ថយទឹកបាត់បង់	៤
ខ- សកម្មភាព និងលទ្ធផលការងារអាជីវកម្ម	៥
ខ.១- ការងារផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋមានចំណូលទាប	៥
ខ.២- ការងារតបណ្តាញចូលផ្ទះ និងការគ្រប់គ្រងអតិថិជន	៦
គ- ការងារគ្រប់គ្រងធនធានមនុស្ស	៧
គ.១- ការអនុវត្តន៍លក្ខន្តិកៈបុគ្គលិក និងបទបញ្ជាផ្ទៃក្នុង	៧
គ.២- កម្រិតជំនាញរបស់មន្ត្រី និយោជិត	៧
៣- សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល	៨
៤- របាយការណ៍ហិរញ្ញវត្ថុដែលបានពិនិត្យឡើងវិញដោយសវនករឯករាជ្យ	១២
- សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល	១៥
- របាយការណ៍នៃការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន	១៦
- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេប	១៧
- របាយការណ៍ចំណេញ ឬខាត និងចំណូលផ្សេងៗសង្ខេប	១៩
- របាយការណ៍បម្រែបម្រួលមូលធនសង្ខេប	១០
- របាយការណ៍លំហូរសាច់ប្រាក់សង្ខេប	២១
- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ	២៣
៥- ព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់ការពារវិនិយោគិន	៣៥
ហត្ថលេខារបស់អភិបាល រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	៣៦
ពានរង្វាន់ដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញទទួលបានក្នុងត្រីមាសទី១ ឆ្នាំ២០១៩	៣៧



១- ព័ត៌មានទូទៅរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ.)

PHNOM PENH WATER SUPPLY AUTHORITY (PPWSA)

- ◆ អក្សរកូដ: KH1000010004
- ◆ អាសយដ្ឋាន: អគារ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
- ◆ លេខទូរស័ព្ទ: +៨៥៥(០)២៣ ៦៣៥ ៨០ ៨០ / ៧២៤ ០៤៦
- ◆ លេខទូរសារ: +៨៥៥(០)២៣ ៤២៧ ៦៥៧
- ◆ គេហទំព័រ: www.ppwsa.com.kh អ៊ីម៉ែល: ir@ppwsa.com.kh
- ◆ លេខវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម: Co.០៨៣៩Et/២០១២
កាលបរិច្ឆេទ: ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២
- ◆ លេខអាជ្ញាប័ណ្ណអាជីវកម្ម: អនុក្រឹត្យលេខ ៥២ អនក្រ.បក
កាលបរិច្ឆេទ: ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៦
- ◆ សេចក្តីសម្រេចអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មាន លេខ: ០១២/១២ គ.ម.ក/ស.ស.វ.
កាលបរិច្ឆេទ: ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១២
- ◆ ឈ្មោះបុគ្គលតំណាង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ: **ឯកឧត្តម បណ្ឌិត ស៊ីម ស៊ីថា**



២- ព័ត៌មានលទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក

ក- លទ្ធផលការងារប្រព្រឹត្តកម្ម ប្រព័ន្ធចែកចាយទឹក និងការងារកាត់បន្ថយទឹកបាត់បង់

ក.១- លទ្ធផលការងារប្រព្រឹត្តកម្ម

ក្នុងរយៈពេលពេញមួយត្រីមាសកន្លងទៅនេះ រ.ទ.ស.ភ. បានបន្តធានាផ្គត់ផ្គង់ទឹកស្អាតស្របទៅតាមតម្រូវការប្រើប្រាស់របស់អតិថិជនដោយធានាទាំងបរិមាណ និងគុណភាពទឹកស្អាតគ្មានមេរោគ ព្រមទាំងអាចដឹកបានពីបណ្តាញដោយផ្ទាល់។ រោងចក្រភូមិព្រែក និងរោងចក្រផលិតទឹក ស្អាតជ្រោយចង្វារបានផលិតទឹកលើសផែនការប្រមាណជា៥% ចំណុចនេះដោយសារ នៅត្រីមាសនេះ ព្រះរាជាណាចក្រកម្ពុជាបានទទួលរង (ដោយប្រយោល) ពីឥទ្ធិពលបាតុភូតអែលនីណូ (El Nino)។ ឥទ្ធិពលនៃ បាតុភូតនេះបង្កឲ្យធាតុអាកាសក្តៅហួតហែងខ្លាំង ដែលសីតុណ្ហភាពអតិបរមាអាចលោតឡើងខ្លាំងពេលខ្លះអាចហាក់ឡើងដល់ ៤០-៤២°C ដែលយើងត្រូវបង្កើនការប្រើប្រាស់ជាមុនដើម្បីបំពេញតាមតម្រូវការប្រើប្រាស់ជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងកំណើននៃ ការរីកដុះដាលនៅតំបន់ប៉ែកខាងលិច និងខាងជើងរាជធានីភ្នំពេញ។ ទន្ទឹមនឹងនោះរោងចក្រផលិតទឹកស្អាតនិរោធ បានខិតខំ ប្រឹងប្រែងផលិតលើសផែនការ១% ដើម្បីបំពេញតម្រូវការប្រើប្រាស់ទឹករបស់អតិថិជន ដែលមានការកើនឡើងយ៉ាងច្រើននៅតំបន់ ប៉ែកខាងកើតរាជធានីភ្នំពេញ។ ជារួមលទ្ធផលជាក់ស្តែងការងារផលិតកម្ម និងលទ្ធផលនៃការពិនិត្យគុណភាពទឹក ក្នុងត្រីមាសទី១ ឆ្នាំ ២០១៩ ដូចមាន ក្នុងតារាងខាងក្រោម៖

បរិយាយ	ផែនការ (គិតជា ម៉ែត្រគូប)	អនុវត្តជាក់ស្តែង (គិតជា ម៉ែត្រគូប)	អត្រា (គិតជា %)
រោងចក្រ ភូមិព្រែក	១៤.៥៨៣.០០០	១៥.៣០៥.០០៤	១០៥
រោងចក្រ ជ្រោយចង្វារ	១៣.៧៥៤.០០០	១៤.៤២២.១៥៩	១០៥
រោងចក្រ និរោធ	២២.៥០០.០០០	២២.៦១៩.៤៨៣	១០១
សរុប	៥០.៨៣៧.០០០	៥២.៣៤៦.៦៤៦	១០៣

ត្រួតពិនិត្យគុណភាពទឹកតាមរោងចក្រផលិតទឹកទាំងបីចំនួន ៣ដង/ថ្ងៃ ត្រួតពិនិត្យគុណភាពទឹកនៅតាមបណ្តាញ ចែកចាយចំនួន ៨០កន្លែង/សប្តាហ៍ យ៉ាងទៀតទាត់ គុណភាពទឹកស្ថិតក្នុងកម្រិតអនុញ្ញាតរបស់ស្តង់ដារគុណភាពទឹកផឹក ថ្នាក់ជាតិ។ ការងារត្រួតពិនិត្យ គុណភាពទឹក ទាំងនៅតាមរោងចក្រ និងតាមបណ្តាញចែកចាយតាមយន្តការ និងកម្មវិធីមានស្រាប់ បានជាប់-លាប់ និងទៀងទាត់ ដោយធានាបាននូវគុណភាពទឹកគ្មានមេរោគ និងដឹកបានដោយផ្ទាល់ពីបណ្តាញ ស្របតាមស្តង់ដារ ទឹកផឹករបស់អង្គការសុខភាពពិភពលោក។

មុខវិភាគ	ឯកតា	WHO	រោងចក្រ ភូមិព្រែក	រោងចក្រ ជ្រោយចង្វារ	រោងចក្រ និរោធ	បណ្តាញចែកចាយ
ភាពល្អក់	NTU	≤ ៥	០,៥៨	០,៥៩	០,២៦	០,៧៥
តម្លៃប៉េហាស់	pH	៦,៥ - ៨,៥	៧,២៥	៨,០២	៧,៤០	៧,៥៣
ក្លរូសេរី	mg/l	០,១ - ១	១,២៧	១,០១	១,០៦	០,២៦
ក្លរូសរុប	mg/l	< ២	១,៥២	១,១១	១,២១	០,៤០
មេរោគកូលីហ្វម	cfu/100ml	០	០	០	០	០
មេរោគអ៊ីកូលី	cfu/100ml	០	០	០	០	០



២- ព័ត៌មានលទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក (ត)

ក- លទ្ធផលការងារប្រព្រឹត្តកម្ម ប្រព័ន្ធចែកចាយទឹក និងការងារកាត់បន្ថយទឹកបាត់បង់ (ត)

ក.២- លទ្ធផលការងាររៀបចំ ប្រព័ន្ធចែកចាយទឹកស្អាត

មរិយាយ

អនុវត្តជាក់ស្តែង



(គិតជាម៉ែត្រ)

១- ខណ្ឌដូនពេញ	២៣៤,០០
២- ខណ្ឌ៧មករា	១,០០
៣- ខណ្ឌចំការមន	៣០៩,១០
៤- ខណ្ឌទួលគោក	៥៨,៥០
៥- ខណ្ឌឫស្សីកែវ	២.២០៣,៧០
៦- ខណ្ឌមានជ័យ	១១.៦៩០,២៩
៧- ខណ្ឌដង្កោ	៧.៦៧៩,៤០
៨- ខណ្ឌខណ្ឌពោធិ៍សែនជ័យ	១៧.១៤២,៧០
៩- ខណ្ឌសែនសុខ	៣.៩៣៣,២០
១០- ខណ្ឌជ្រោយចង្វារ	៥.៩៨១,១០
១១- ខណ្ឌច្បារអំពៅ	៨.៣៦២,៧០
១២- ខណ្ឌព្រៃកញ្ជ្រោល	៦.៤៦០,៨០
១៣- ក្រុងតាខ្មៅ	៦.៥៨៩,០០
១៤- ស្អាង	៥.១៣៩,៤០
សរុប	៧៥.៧៨៤,៨៩



ប្រវែងបំពង់ដែលបានដាក់តាមឆ្នាំនីមួយៗ

(គិតជាគីឡូម៉ែត្រ)




២- ព័ត៌មានលទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក (ត)

ក- លទ្ធផលការងារប្រតិបត្តិកម្ម ប្រព័ន្ធចែកចាយទឹក និងការងារកាត់បន្ថយទឹកបាត់បង់ (ត)

ក.៣- លទ្ធផលការងារកាត់បន្ថយទឹកបាត់បង់

អត្រាទឹកបាត់បង់របស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅត្រីមាសទី១ ឆ្នាំ២០១៩ មានកម្រិតនៅក្នុងរង្វង់លេខមួយខ្ទង់ប៉ុណ្ណោះ ពោលគឺរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបន្ថយទឹកបាត់បង់មកនៅត្រឹមអត្រា៨,៧៨% ដូចបានបង្ហាញក្នុងក្រាហ្វិចខាងក្រោម។

ក្រាហ្វិចបង្ហាញពីអត្រាទឹកបាត់បង់ពីឆ្នាំ២០០៣ ដល់ត្រីមាសទី១ ឆ្នាំ២០១៩ (គិតជាភាគរយ)




២- ព័ត៌មានលទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក (ត)

ខ- សកម្មភាព និងលទ្ធផលការងារអាជីវកម្ម

ខ.១- ការងារផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋមានចំណូលទាប

បើគិតចាប់ពីពេលអនុវត្តកម្មវិធី “ផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋមានចំណូលទាប” រហូតដល់ចុងត្រីមាសទី១ ឆ្នាំ២០១៩នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋមានចំណូលទាបសរុប ៣៥.២០៣បណ្តាញ។ ក្នុងត្រីមាសនេះបានឧបត្ថម្ភធនសរុបចំនួន២៧៧បណ្តាញ ដែល រ.ទ.ស.ភ. ត្រូវចំណាយទឹកប្រាក់សរុប ៦៥.៣០៣.៣០០រៀល ស្មើនឹង ១៦.៣២៥ដុល្លារអាមេរិក។

បណ្តាញអតិថិជនមានចំណូលទាប ក្នុងគ្រាតាមបណ្តាឆ្នាំនីមួយៗ



ការវាយតម្លៃ

ការផ្តល់សេវាទឹកស្អាតដល់ប្រជាពលរដ្ឋមានចំណូលទាប ពិសេសប្រជាពលរដ្ឋក្រីក្ររស់នៅមានលក្ខណៈ ប្រមូលផ្តុំក្នុងសហគមន៍ ដែលកន្លងមកមិនធ្លាប់បានទទួលទឹកស្អាតប្រើប្រាស់ផ្ទាល់ពីរដ្ឋ ក្នុងតម្លៃមួយ សមស្របថោកជាងឯកជន ផ្គត់ផ្គង់២៤ម៉ោងក្នុង១ថ្ងៃ ៧ថ្ងៃក្នុង ១សប្តាហ៍ ធានានូវគុណភាពហូបបានផ្ទាល់ពីក្បាលម៉ាស៊ីន និងមានការឧបត្ថម្ភធនផងនោះ បានធ្វើឲ្យប្រជាពលរដ្ឋមានចំណូលទាប សប្បាយ រីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងម្ចាស់ជំនួយ ដែលបានយកចិត្តទុកដាក់ចំពោះដីវិភាគរស់នៅរបស់ពួកគាត់។

តមណ្ឌលទទួលបានប្រជាពលរដ្ឋមានចំណូលទាប	សរុប (គ្រួសារ)	ក្នុងក្រុង (គ្រួសារ)	ខាងក្រៅ (គ្រួសារ)
បង់រំលស់ ១២ខែ	-	-	-
ឧបត្ថម្ភធន ៣០%	និង បង់រំលស់ ១២ខែ	២៦	២៦
ឧបត្ថម្ភធន ៥០%	និង បង់រំលស់ ១២ខែ	១០៤	១០៤
ឧបត្ថម្ភធន ៧០%	និង បង់រំលស់ ១២ខែ	១០១	១០០
ឧបត្ថម្ភធន ១០០%	និង បង់រំលស់ ០៤ខែ	៤៦	៤៦
សរុប	២៧៧	០១	២៧៦

២- ព័ត៌មានលទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក (ត)

ខ- សកម្មភាព និងលទ្ធផលការងារអាជីវកម្ម (ត)

ខ.២- ការងារតបណ្តាញចូលផ្ទះ និងការគ្រប់គ្រងអតិថិជន

- ការងារតបណ្តាញចូលផ្ទះ

ការងារតបណ្តាញចូលផ្ទះ ត្រូវអនុវត្តតាមបែបបទដំណើរការតាមស្តង់ដារមួយដែលមានលក្ខណៈសាមញ្ញ និងងាយអនុវត្ត ទាំងមន្ត្រី-និយោជិតរបស់ រ.ទ.ស.ភ. និងអតិថិជន។ គោលបំណងរបស់ រ.ទ.ស.ភ. គឺជួយសម្រួលប្រជាពលរដ្ឋ ក្នុងការបំពេញបែបបទ តបណ្តាញទឹកឲ្យបានលឿន ទទួលបានប្រាក់ថ្លៃទឹកនៅនឹងកន្លែង កាត់បន្ថយការចំណាយលើការធ្វើដំណើររបស់ប្រជាពលរដ្ឋ។


- ការងារគ្រប់គ្រងអតិថិជន

យើងគ្រប់គ្រងអតិថិជនបានល្អ និងមានប្រសិទ្ធភាពដោយ ៖

- បញ្ចូលទិន្នន័យអតិថិជនតបណ្តាញថ្មី និងទិន្នន័យនាឡិកាប្តូរថ្មីទៅក្នុងប្រព័ន្ធបានត្រឹមត្រូវ និងទាន់ពេលវេលា “មិនលើសពីថ្ងៃការងារក្រោយថ្ងៃតបណ្តាញ និងប្តូរនាឡិកាប្តូរ” ។
- បញ្ចូលរាល់សំណើកែតម្រូវទិន្នន័យអតិថិជនទៅក្នុងប្រព័ន្ធទាន់ពេលវេលា ។
- ធ្វើ Back Up ទុករាល់ថ្ងៃ និងសប្តាហ៍ ទិន្នន័យអតិថិជននៅក្នុងប្រព័ន្ធ ដើម្បីធានាសុវត្ថិភាពដោយធ្វើការត្រួតពិនិត្យនៅរាល់ចុងត្រីមាសទៀតផង ។
- ធ្វើការថែទាំកុំព្យូទ័រ និង Hardware ទូទាំងអង្គភាពតាមកម្មវិធីដែលបានកំណត់ ។

ប្រភេទអតិថិជន	ត្រីមាសទី១				
	២០១៥	២០១៦	២០១៧	២០១៨	២០១៩
ជីវភាព	២៣២.៣៣២	២៥១.០៦៧	២៧១.៣១៧	៣០១.៨៣៤	៣០៨.៥៩១
អាជីវកម្ម	៥១.២៥៦	៥៤.២២៨	៥៥.៨៩១	៥៨.៧៨៩	៥៩.២៦៨
អង្គការរដ្ឋ	៧៩៦	៦៥៥	៦៥៥	៦៦៤	៦៧៥
អ្នកលក់ទឹក	១៣	១១	០៨	០៧	០៧
តំណាងចែកចាយ	២៤	២២	២០	២១	១៧
Standpipe	-	-	-	១៤	១៧
បន្ទប់ជួល	៤.៦០៣	៤.៨៥២	៥.៣៩៧	៥.៧០៣	៥.៧៤២
សរុប	២៨៩.០២៤	៣១០.៨៣៥	៣៣៣.២៨៨	៣៦៧.០៣២	៣៧៤.៣១៧

ក្រាហ្វិចបង្ហាញពីបំណែងចែកអតិថិជន ចុងត្រីមាសទី១ ឆ្នាំ២០១៩ (អតិថិជនសរុបចំនួន: ៣៧៤.៣១៧២អតិថិជន)



២- ព័ត៌មានលទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក (ត)

គ- ការងារគ្រប់គ្រងធនធានមនុស្ស


ក្នុងត្រីមាសទី១ នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានមន្ត្រីនិយោជិតទាំងអស់ចំនួន ១.០៥៩រូប (នារី៖ ១៩០រូប) ក្នុងនោះមាន៖

- ◆ មន្ត្រីក្របខ័ណ្ឌរដ្ឋ ចំនួន០២រូប គឺអគ្គនាយក និងអគ្គនាយករងទទួលបន្ទុកហិរញ្ញកិច្ច និងផ្សារមូលបត្រ និងជាប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ
- ◆ មន្ត្រី និយោជិតក្របខ័ណ្ឌសហគ្រាស ចំនួន ៩៩៧រូប (នារី៖១៨៦រូប)
- ◆ និយោជិតសាកល្បងការងារ ចំនួន ០២រូប (នារី៖០១រូប)
- ◆ និយោជិតជាប់កិច្ចសន្យា ចំនួន ៥៨រូប (នារី៖០៣រូប)

គ.១- ការអនុវត្តន៍លក្ខន្តិកៈបុគ្គលិក និងបទបញ្ជាផ្ទៃក្នុង

- ◆ ចំនួនបុគ្គលិកដែលបានប្រើប្រាស់ក្នុងរយៈកាលកន្លងមកក្នុងកម្រិត ២,៧៩ លើ ១.០០០ អតិថិជន (ចំនួនអតិថិជនសរុបចុងគ្រា ៣៧៤.៣១៧)។
- ◆ ការអនុវត្តន៍នានាទី ភារកិច្ច វិន័យ ការងារ ពេលម៉ោងធ្វើការ សំលៀកបំពាក់ និងការប្រើប្រាស់សម្ភារការពារសុវត្ថិភាពពលកម្ម របស់មន្ត្រី-និយោជិត កម្មករ កាន់តែប្រសើរ។

គ.២- កម្រិតជំនាញរបស់មន្ត្រី និយោជិត



៣- សេចក្តីថ្លែងរបស់ ប្រធានក្រុមប្រឹក្សាភិបាល



ឯកឧត្តម សឹម នារ៉ា
ប្រធានក្រុមប្រឹក្សាភិបាល

ក្នុងត្រីមាសទី១ ឆ្នាំ២០១៩ នេះ

“ដោយទទួលបានទំនុកចិត្តពីរាជរដ្ឋាភិបាល ជាមួយនឹងការឧបត្ថម្ភ គាំទ្រពីក្រសួងអាណាព្យាបាលទាំងពីរ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបំពេញភារកិច្ចដោយជោគជ័យ គ្រប់សកម្មភាព ធុរកិច្ចរបស់ខ្លួន។ យើងកំពុងបន្តអភិវឌ្ឍសេវាទឹកស្អាតជារៀងរាល់ថ្ងៃ ទាំងគុណភាព ទាំងបរិមាណ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាជននៃ ទីក្រុងភ្នំពេញ និងទីក្រុងតាខ្មៅ និងចូលរួមចំណែកក្នុងដំណើរការអភិវឌ្ឍន៍របស់ទីក្រុងទាំងពីរ។”

ក្នុងត្រីមាសនេះ រ.ទ.ស.ភ. បានទទួលចំណូលសរុប៥៥.២៥៨.៩៤៧.០០០រៀល និងប្រាក់ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ១៧.៩០៤.២៦៥.០០០រៀល។ លទ្ធផលលម្អិតសរុបរបស់ភាគហ៊ុនិកមានចំនួន៨.៤២៨.០៦២.០០០រៀល។ ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន (basic earnings per share) គឺ៩៦,៩០រៀល។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ វិនិយោគ កសាង ពង្រីកដំណើរការ និងជួសជុលថែរក្សាមធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយទឹកស្អាត និងអនាម័យ។ ប្រើប្រាស់នូវគ្រប់វិធានការដើម្បីបង្កើនផលិតកម្ម សេវាកម្ម និងធានាគុណភាពទឹកស្អាតឆ្លើយតបទៅនឹងតម្រូវការសម្រាប់ជីវភាពរស់នៅ អាជីវកម្ម-សេវាកម្ម និងឧស្សាហកម្ម។ ធ្វើអាជីវកម្ម សេវាកម្ម និងការងារផ្សេងៗទៀត ដែលទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យនៅក្នុង ឬក្រៅប្រទេស តាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងដោយអនុលោម តាមច្បាប់។ សហប្រតិបត្តិការលើផ្នែកបច្ចេកទេស ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ជាមួយដៃគូអភិវឌ្ឍន៍ ក្នុង និងក្រៅប្រទេសដើម្បីពង្រីក និងអភិវឌ្ឍ រ.ទ.ស.ភ. ទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។ ធានាឲ្យបាននូវចរន្តដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុដោយផ្សារភ្ជាប់ជាមួយប្រយោជន៍សង្គម បង្កើនប្រសិទ្ធភាពបុគ្គលិក និងបន្តកសាងសមត្ថភាពរបស់សហគ្រាសវិភាគកត្តាថ្លៃដើម និងកំណែទម្រង់ដំណើរការ និងបែបបទដើម្បីកាត់បន្ថយថ្លៃដើមទឹក ប្រៀបធៀបបែបយុទ្ធសាស្ត្រជាមួយបណ្តាអង្គការទឹកស្អាតនានា ដែលមានប្រសិទ្ធភាពបំផុតក្នុងពិភពលោក។

សេវាដ៍មានប្រសិទ្ធភាព

យើងនៅតែបន្តធានាការផ្គត់ផ្គង់ទឹកស្អាត២៤ម៉ោងលើ២៤ម៉ោង ជាមួយនឹងគុណភាព ដែលអាចទទួលបានដោយផ្ទាល់ពីក្បាលរ៉ូប៊ីណេ។ ក្នុងត្រីមាសទី១ ឆ្នាំ២០១៩នេះ យើងផលិតបាន៥២.៣៤៦.៦៤៦ម^៣។ ទន្ទឹមនេះយើងបានប្រើប៉ូលីអាលុយមីញ៉ូមក្លរាយ (PAC) ជំនួសសាច់ដូរវិញ ដើម្បីបង្កើនគុណភាពទឹក និងកាត់បន្ថយចំណាយលើសារធាតុគីមី។ ជាលទ្ធផលនៅក្នុងត្រីមាសនេះ កំណើនអតិថិជនក្នុងគ្រាបានកើនចំនួន ៧.២៨៥បណ្តាញ។ ក្នុងនោះកំណើនអតិថិជន ដែលមានចំណូលទាបចំនួន ២៧៧បណ្តាញ ដែលយើងតែងយកចិត្តទុកដាក់ជាទៀងទាត់។ ជាមួយគ្នានេះយើងបានខិតខំយ៉ាងស្វិតស្វាញ ក្នុងការរក្សាអត្រាទឹកបាត់បង់ ដែលជាសូចនាករដ៏សំខាន់ក្នុងវិស័យទឹកស្អាតស្ថិតក្នុងកម្រិត លេខមួយខ្ទង់គឺ ៨,៧៨% ប្រសើរជាងគេក្នុងតំបន់អាស៊ី។



យើងបានផ្សព្វផ្សាយពីការងារផ្គត់ផ្គង់ទឹកស្អាតរបស់យើង ដែលយើងតែងធ្វើជាទៀងទាត់ ជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍ បានជ្រាបហើយរាល់សំណើផ្សេងៗ ដែលយើងបានទទួលពីអតិថិជនពាក់ព័ន្ធនឹងសេវាទឹកស្អាតត្រូវបានដោះស្រាយទាន់ពេលវេលា កំណត់។ បំពង់មេនាំទឹក និងបណ្តាញចែកចាយទឹកស្អាត ត្រូវបានពង្រីកជារៀងរាល់ថ្ងៃ បំពង់ប្រវែង ៧៥.៧៨៤,៨៩ម៉ែត្រ ត្រូវបាន ដាក់ក្នុងត្រីមាសទី១ ឆ្នាំ២០១៩ នេះ។

ការអនុវត្តន៍ការងាររបស់ក្រុមប្រឹក្សាភិបាល

១- លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាមញ្ញ លើកទី១១ អាណត្តិទី៦ របស់ រ.ទ.ស.ភ. :

រ.ទ.ស.ភ. បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាមញ្ញ លើកទី១១ អាណត្តិទី៦ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ៨:៣០នាទី នៅទីចាត់ការប្រតិបត្តិ នៃ រ.ទ.ស.ភ.។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាផ្លាស់ប្តូរយោបល់លើខ្លឹមសារ លម្អិតនៃរបាយការណ៍ ដែលបង្ហាញដោយមន្ត្រីជំនាញ រ.ទ.ស.ភ. ដោយទទួលបាននូវលទ្ធផលដូចខាងក្រោម ៖

១. ឯកភាពទទួលជ្រាបជារបាយការណ៍ លើរបាយការណ៍ស្តីពី លទ្ធផលការងារសវនកម្មផ្ទៃក្នុង ត្រីមាសទី១ ឆ្នាំ២០១៩ ដែលបានចុះសវនកម្មនៅនាយកដ្ឋានផែនការ និងគម្រោង ក្នុងការិយបរិច្ឆេទឆ្នាំ២០១៨ និងស្នើឲ្យសវនកម្មផ្ទៃក្នុង ធ្វើ ការកែតម្រូវរបាយការណ៍តាមអនុសាសន៍ណែនាំរបស់ ឯកឧត្តម មី វ៉ាន់។
២. ឯកភាពលើរបាយការណ៍លទ្ធផលកិច្ចលទ្ធកម្មអនុវត្តក្នុងត្រីមាសទី១ ឆ្នាំ២០១៩ ដែលបានដេញថ្លៃចំនួន១៨ករណី ពីគ្រោះថ្ងៃ០៣ករណី ដែលមានទឹកប្រាក់សរុបចំនួន ១៦.៣០៧.១៦០.២១១,៤២រៀល។
៣. ឯកភាពទាំងស្រុងលើរបាយការណ៍លទ្ធផលប្រើប្រាស់មូលនិធិបម្រើផលប្រយោជន៍សង្គម ចុងឆ្នាំ២០១៨ និងក្នុង ត្រីមាសទី១ ឆ្នាំ២០១៩ ដែលថវិការចំណាយសរុបឆ្នាំ២០១៨ មានចំនួន២.២១៧.៣៣០.៦២៤រៀល និងទឹកប្រាក់ នៅសល់៩០.១០០.០២៦រៀល (ផ្អែកលើផែនការប្រាក់ចំណេញ) ស្មើនឹង៣,៩០% នៃមូលនិធិសរុប និងថវិកា ចំណាយសរុបក្នុងត្រីមាសទី១ ឆ្នាំ២០១៩ ដែលមានចំនួនសរុប ៣៧៧.៦៧៥.២៧៧រៀល និងទឹកប្រាក់នៅសល់ ១.៧៧៤.៨៦០.៤២៣រៀល ស្មើនឹង៨២,៤៦% នៃមូលនិធិសរុប។
៤. ឯកភាពទាំងស្រុងលើរបាយការណ៍លទ្ធផលការងារត្រីមាសទី១ និងទិសដៅត្រីមាសទី២ ឆ្នាំ២០១៩។
៥. ក្រោយពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ លើសំណើសុំពិនិត្យ-អនុម័តលើរបាយការណ៍ស្តីពីលទ្ធផលហិរញ្ញវត្ថុឆ្នាំ២០១៨ (ក្រោយសវនកម្ម) និងសំណើសុំគោលការណ៍បែងចែកប្រាក់ចំណេញ និងបែងចែកភាគលាភដល់ភាគហ៊ុនិក ឆ្នាំ២០១៩ រួចមក ក្រុមប្រឹក្សាភិបាល បានអនុម័ត៖
 - ក- អនុម័ត ដោយឯកភាពជាឯកច្ឆន្ទលើសំណើសុំបែងចែកប្រាក់ចំណេញ ឆ្នាំ២០១៨ ដូចខាងក្រោម៖

១- រង្វាន់សរសើមន្ត្រី-និយោជិត (បីខែ)	៦.១៦៨.២១៩.៦៦២,០០រៀល
២- មូលនិធិបម្រើផលប្រយោជន៍សង្គម (៥%)	២.៤៤៧.៧១៥.៨៧៩,៦២រៀល
៣- មូលនិធិបម្រុងតាមច្បាប់ (៥%)	៣.៦៨០.៣៥៨.៤០០,០០រៀល
៤- មូលនិធិបម្រុងដោយសេរី (៥%)	៣.៦៨០.៣៥៨.៤០០,០០រៀល
 - ខ- ឯកភាពជាឯកច្ឆន្ទលើប្រាក់ចំណេញរក្សាទុក (Retained Earnings) ចំនួន ៤៧.៣២១.០៩១.១៤៨,៨០រៀល

គ- ភាគលាភសរុបដែលត្រូវបែងចែក (Total Dividend)	១៨.៩២៥.៣៦០.០៥១,២០រៀល
១- ទិន្នផលភាគលាភ (Dividend yield)	៤%
២- មូលនិធិបម្រើផល (Dividend Per Share)	២១៧,៦០រៀល/ភាគហ៊ុន
៣- អនុបាតនៃការបែងចែកភាគលាភ (Dividend Payout Ratio)	២៥,៧១%
៤- កាលបរិច្ឆេទប្រកាសបញ្ជីឈ្មោះភាគីទទួលបានភាគលាភ (Record Date)	១២ មេសា ២០១៩
៥- កាលបរិច្ឆេទចាប់ផ្តើមទូទាត់ភាគលាភ (Payment Date)	២៥ មេសា ២០១៩

៦. អនុម័តជាឯកច្ឆន្ទ លើពិធីមហាសន្និបាតភាគហ៊ុនិកលើកទី៧៖

- យកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ជាថ្ងៃប្រារព្ធពិធីមហាសន្និបាតលើកទី៧
- យកសាលប្រជុំរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជាទីកន្លែងប្រារព្ធមហាសន្និបាត
- របៀបវារៈនៃមហាសន្និបាតគឺ៖
 - + ពីម៉ោង ៨:០០ ដល់ម៉ោង ៩:០០ ចុះវត្តមាន
 - + ពីម៉ោង ៩:០០ ដល់ម៉ោង ៩:៣០ ប្រកាសហេតុ
 - + ពីម៉ោង ៩:៣០ ដល់ម៉ោង ១០:៣០ បទបង្ហាញស្តីពីលទ្ធផលការងាររបស់សហគ្រាស
 - + ពីម៉ោង ១០:៣០ ដល់ម៉ោង ១១:០០ មតិបញ្ចប់ និងសេចក្តីថ្លែងអំណរគុណ។
- ប្រគល់ភារកិច្ចធ្វើបទបង្ហាញជូន លោកអគ្គនាយករង រស់ គឹមលាង

៧. អនុម័ត-ឯកភាពតាមសំណើសុំពិនិត្យ-អនុម័តលើការកែសម្រួលឈ្មោះការិយាល័យ នៅក្នុងនាយកដ្ឋានផែនការ និងគម្រោង នៃរចនាសម្ព័ន្ធបាត់តាំងរបស់ រ.ទ.ស.ភ.

៨. ឯកភាពទទួលជ្រាបជាព័ត៌មាន លើរបាយការណ៍ស្តីពីបច្ចុប្បន្នភាពគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង និងបានណែនាំឲ្យ រ.ទ.ស.ភ ធ្វើលិខិតទៅសាលារាជធានីភ្នំពេញម្តងទៀត និងស្នើសុំ ឯកឧត្តម នួន ផារ៉ុត មេត្តាជួយអន្តរាគមន៍ដើម្បីពន្លឿន កិច្ចការនេះ។

៩. ឯកភាពទទួលជ្រាបជាព័ត៌មាន លើរបាយការណ៍ស្តីពីបច្ចុប្បន្នភាពគម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ និងឯកភាពឲ្យ រ.ទ.ស.ភ. ជួលក្រុមហ៊ុនទីប្រឹក្សាសម្រាប់ការសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (EIA)។

១០. ឯកភាពទទួលជ្រាបជាព័ត៌មាន លើរបាយការណ៍ពីបច្ចុប្បន្នភាពគម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតម្តេច និងបានណែនាំឲ្យ រ.ទ.ស.ភ.បន្តជម្រុញការងារធ្វើប្លង់កម្មសិទ្ធិលើទំហំដី ៣០.០០០ម៉ែត្រការ៉េ។

១១. ផ្សេងៗ៖

- ក- ឯកភាពទទួលជ្រាបជាព័ត៌មាន លើសំណើសុំមតិណែនាំអំពីដំណោះស្រាយភាគហ៊ុនរបស់មន្ត្រី-និយោជិត រ.ទ.ស.ភ. និងបានណែនាំឲ្យ រ.ទ.ស.ភ. ធ្វើការស្ទង់មតិរបស់មន្ត្រី-និយោជិតសិន លើជម្រើស៣ ដូចខាងក្រោម ដើម្បីជា មូលដ្ឋានសម្រេចក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកក្រោយ៖
 - ១- ទិញមកវិញនូវភាគហ៊ុន ដែលបានលក់ជូនមន្ត្រី-និយោជិត រ.ទ.ស.ភ. ក្នុងដំណាក់កាល IPO
 - ២- អនុញ្ញាតឲ្យមន្ត្រី-និយោជិត រ.ទ.ស.ភ. ជួញដូរភាគហ៊ុននេះ និងសងប្រាក់ដើមជូន រ.ទ.ស.ភ.
 - ៣- ចរចាលក់ភាគហ៊ុនជូនទៅវិនិយោគិនសក្តានុពល
- ខ- ឯកភាពទទួលជ្រាបជាព័ត៌មានលើរបាយការណ៍ស្តីពីលទ្ធផលកិច្ចប្រជុំសំណោះសំណាលជាមូលដ្ឋានជនរបស់ រ.ទ.ស.ភ និងបានណែនាំឲ្យ រ.ទ.ស.ភ. បន្តបើកប្រាក់សោធននិវត្តន៍ ជូននិវត្តន៍ជន របស់ រ.ទ.ស.ភ. ជាបន្តទៀតរហូតដល់ រាជរដ្ឋាភិបាលអនុវត្តច្បាប់បេឡាជាតិរបបសន្តិសុខសង្គមពាក់ព័ន្ធនឹងសោធននិវត្តន៍។



ការរំពឹងទុកសម្រាប់ត្រីមាសខាងមុខ

ដើម្បីឈានឆ្ពោះទៅសម្រេចទស្សនវិស័យរបស់ រ.ទ.ស.ភ. នឹងធ្វើការងារសំខាន់ៗ ដូចខាងក្រោម៖

- ការអភិវឌ្ឍន៍ស្ថាប័ន និងធនធានមនុស្ស
- ការអភិវឌ្ឍន៍មធ្យោបាយ និងសម្ភារប្រើប្រាស់
- ស្ថាប័នករសេវាកម្ម និងស្ថាប័នករប្រសិទ្ធភាពការងារ។

រ.ទ.ស.ភ. មានយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការពង្រីកបណ្តាញចែកចាយទឹក ដោយមានទំនាក់ទំនងជាមួយនឹងការពង្រីកសមត្ថភាពប្រព្រឹត្តិកម្ម ហើយការពង្រីកការផ្គត់ផ្គង់ទឹកទៅតំបន់ជុំវិញរាជធានីភ្នំពេញ គឺធ្វើយ៉ាងណាការរក្សាអត្រា និងស្តង់ដារដូចគ្នា នៅក្នុងរាជធានីភ្នំពេញ និងតាំងចិត្តខ្ពស់ ចំពោះការទទួលខុសត្រូវដល់សង្គម និងបរិស្ថាន។ សម្រាប់ត្រីមាសទី២ ឆ្នាំ២០១៩ យើងគ្រោងផលិតទឹកស្អាត ៥១.៤១១.០០០ម^៣ ជាមួយនឹងការពង្រីកបណ្តាញចែកចាយទឹកបន្ថែម ៥១.២១៩ម៉ែត្រ និងគ្រោងចំណូលសរុប ចំនួន ៦២.៤៣៥.២១៦.០០០រៀល និងចំណាយសរុបចំនួន ៤៩.៣៧៤.១៥១.០០០រៀល ដូចដែលបានអនុម័តដោយ ក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ។

សេចក្តីថ្លែងអំណរគុណ

យើងខ្ញុំសូមថ្លែងសេចក្តីជឿជាក់គុណដ៏ជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល អាណាព្យាបាលទាំងពីរ គឺក្រសួងឧស្សាហកម្ម និង សិប្បកម្ម និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មការមូលបត្រកម្ពុជា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងភាគហ៊ុនិកទាំងអស់ ដែលបានផ្តល់ទំនុកចិត្ត និងការគាំទ្រចំពោះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

យើងក៏មានមោទនភាព និងសូមថ្លែងអំណរគុណចំពោះមន្ត្រី និងនិយោជិតគ្រប់ថ្នាក់ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបានខិតខំបំពេញការងារ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ជំរុញឲ្យបានសម្រេចនូវលទ្ធផលដ៏ល្អប្រសើរនេះ។

ថ្ងៃសុក្រ ១៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩

ប្រធានក្រុមប្រឹក្សាភិបាល



សឹម ណារ៉ា

៤: របាយការណ៍ហិរញ្ញវត្ថុដែលបានពិនិត្យឡើងវិញ ដោយសវនករឯករាជ្យ

សម្រាប់រយៈពេល៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩

ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន ដែលភ្ជាប់មកជាមួយ គឺជាការប្រែសម្រួលជាភាសាខ្មែរ
ពីរបាយការណ៍ជាភាសាអង់គ្លេស។ ក្នុងករណីមានភាពមិនស្របគ្នារវាងភាសាទាំងពីរ ឯកសារអង់គ្លេស
ត្រូវបានយកជាគោល។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

មាតិកា	ទំព័រ
សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល	១
របាយការណ៍នៃការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន	២
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេប	៣ - ៤
របាយការណ៍ចំណេញ ឬខាត និងចំណូលផ្សេងៗសង្ខេប	៥
របាយការណ៍បម្រែបម្រួលមូលធនសង្ខេប	៦
របាយការណ៍លំហូរសាច់ប្រាក់សង្ខេប	៧ - ៨
កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ	៩ - ២០




រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

តាមយោបល់របស់ក្រុមប្រឹក្សាភិបាលរបាយការណ៍ហិរញ្ញវត្ថុសង្ខេបរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញហៅកាត់ថា ("រ.ទ.ស.ភ") ដែលរួមមាន របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និងចំណូលផ្សេងៗសង្ខេប របាយការណ៍បម្រែបម្រួលមូលធនសង្ខេប និង របាយការណ៍លំហូរ សាច់ប្រាក់សង្ខេបសម្រាប់ត្រីមាស និងកំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមផ្សេង (ត្រូវបានគេស្គាល់ផងដែរថាជា "ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន") បានរៀបចំឡើងត្រឹមត្រូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ទៅតាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជាលេខ៣៤ ស្តីពី "របាយការណ៍ហិរញ្ញវត្ថុក្នុងគ្រា"។


ចុះហត្ថលេខាជំនួសក្រុមប្រឹក្សាភិបាល



ស៊ឹម ស៊ីថា
អគ្គនាយក



ស៊ឹម គឹមណង
អគ្គនាយករងទទួលបន្ទុក
ហិរញ្ញកិច្ច និងផ្សារមូលបត្រ



ស៊ឹម ណាវ៉ា
ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃសុក្រ ១៤ កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩

**របាយការណ៍នៃការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
ដូចចំពោះភាគហ៊ុនិករបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ**
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)
(លេខ Co. ០៨៣៩ Et/២០១២)

សេចក្តីផ្តើម

យើងខ្ញុំបានធ្វើការត្រួតពិនិត្យ របាយការណ៍ហិរញ្ញវត្ថុសង្ខេបរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហៅកាត់ថា (“រ.ទ.ស.ភ”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបសម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និងចំណូលផ្សេងៗ របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់រយៈពេល៣ខែ និងសេចក្តីសង្ខេបកំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមផ្សេងៗ (ត្រូវបានគេស្គាល់ផងដែរថាជា “ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន”)។ ក្រុមប្រឹក្សាភិបាលរបស់ រ.ទ.ស.ភ ជាអ្នកទទួលខុសត្រូវក្នុងការរៀបចំ និងបង្ហាញនូវព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន។ ទំនួលខុសត្រូវរបស់យើងខ្ញុំ គឺធ្វើការសន្និដ្ឋានទៅលើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នដោយផ្អែកលើការត្រួតពិនិត្យឡើងរបស់យើងខ្ញុំ។

វិសាលភាពនៃការត្រួតពិនិត្យ

យើងខ្ញុំបានធ្វើការត្រួតពិនិត្យ ដោយអនុលោមតាម ស្តង់ដារអន្តរជាតិកម្ពុជាលើការត្រួតពិនិត្យលេខ ២៤១០ ស្តីពី ការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាដែលធ្វើឡើងដោយសវនករឯករាជ្យរបស់ក្រុមហ៊ុន។ ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុរួមមាន ការចោទសួរបុគ្គលិកដែលពាក់ព័ន្ធផ្ទាល់នឹងព័ត៌មានហិរញ្ញវត្ថុ និងគណនេយ្យ ព្រមទាំងការអនុវត្តនូវការវិភាគ និងនីតិវិធីក្នុងការត្រួតពិនិត្យផ្សេងៗ។ ការត្រួតពិនិត្យមានវិសាលភាពតិចជាងការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា ហើយជាលទ្ធផលយើងខ្ញុំមិនអាចធ្វើការធានាថាបានដឹងនូវរាល់បញ្ហាសំខាន់ៗដែលអាចនឹងកំណត់បានប្រសិនបើធ្វើសវនកម្ម។ ដូច្នេះយើងខ្ញុំមិនបញ្ចេញមតិយោបល់សវនកម្មនោះទេ។

សេចក្តីសន្និដ្ឋាន

យោងតាមការត្រួតពិនិត្យរបស់យើងខ្ញុំ យើងខ្ញុំកត់សម្គាល់ឃើញថា មិនមានបញ្ហាណាមួយដែលធ្វើអោយយើងខ្ញុំជឿជាក់ថាព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេបរបស់ រ.ទ.ស.ភ ដែលបានភ្ជាប់មកជាមួយនេះមិនបានរៀបចំឡើងគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់មិនស្របទៅតាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជាលេខ ៣៤ ស្តីពីរបាយការណ៍ហិរញ្ញវត្ថុក្នុងគ្រា នោះទេ។

BDO 
ប៊ី ឌី អូ (ខេមបូឌា) លីមីតធីត

ថ្ងៃសុក្រ ១៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២
រាជធានីភ្នំពេញថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេប
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩**

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម គិតត្រឹមថ្ងៃទី ៣១ មីនា ២០១៩ គិតជាពាន់រៀល	បានធ្វើសវនកម្ម គិតត្រឹមថ្ងៃទី ៣១ ធ្នូ ២០១៨ គិតជាពាន់រៀល
ទ្រព្យសកម្ម			
ទ្រព្យសកម្មរយៈពេលវែង			
ទ្រព្យសម្បត្តិ រោងចក្រ និង បរិក្ខារ	៤	១.២២៤.១២១.៤៨១	១.២១៥.៦៧៩.៨២៤
ទ្រព្យសកម្មអរូបី		១៣.៩១៦.៥៩២	១៤.៣២៦.០៩២
		<u>១.២៣៨.០៣៨.០៧៣</u>	<u>១.២៣០.០០៥.៩១៦</u>
ទ្រព្យសកម្មរយៈពេលខ្លី			
សន្និធិ		១០៦.៨១៧.០៩៨	៩៧.០១៤.១៧៨
គណនីពាណិជ្ជ និងគណនីត្រូវទទួលផ្សេងៗ		២៣.៧០១.៦៨៧	១៨.៤៦៨.០១០
កិច្ចសន្យាទ្រព្យសកម្ម	១០	៤៦.០៧៨.២៧២	៤៦.០៤១.៧៦៩
ឥណទានផ្តល់ឱ្យរដ្ឋាករទឹកខេត្តពោធិ៍សាត់		៧៤.៩៨៦	១១២.៣៦៥
ឥណទានផ្តល់ឱ្យបុគ្គលិក		៧.២០០.១១៧	៥.៤៧៨.៣៥០
វិនិយោគរយៈពេលខ្លី	៥	៣០.៣៤០.១៤២	៣៣.៦២២.៤១៧
គណនីពន្ធផ្សេងៗត្រូវទទួល		៥.៣១២.០៥២	៥.៣១២.០៥២
សមតុល្យសាច់ប្រាក់ និងធនាគារ		១២.០៥៧.៣៩៨	១៣.៣៥៣.៧៥៨
		<u>២៣១.៥៨១.៧៥២</u>	<u>២១៩.៤០២.៨៩៩</u>
ទ្រព្យសកម្មសរុប		<u><u>១.៤៦៩.៦១៩.៨២៥</u></u>	<u><u>១.៤៤៩.៤០៨.៨១៥</u></u>
មូលធន និងបំណុល			
មូលធនរបស់ភាគហ៊ុនិក			
ដើមទុន		៥៤១.២២៧.២៨២	៥៤១.២២៧.២៨២
ទុនបម្រុង	៦	៣៣៩.១៨៥.៤៤៤	២៨៤.៥០៣.៦៣៦
ចំណេញរក្សាទុក		៨.៤២៨.០៦២	៧៣.៦០៧.១៦៨
		<u>៩៨៨.៨៤០.៧៨៨</u>	<u>៩៩៩.៣៣៨.០៨៦</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេប (ត)
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម គិតត្រឹមថ្ងៃទី ៣១ មីនា ២០១៩ គិតជាពាន់រៀល	បានធ្វើសវនកម្ម គិតត្រឹមថ្ងៃទី ៣១ ធ្នូ ២០១៨ គិតជាពាន់រៀល
បំណុល			
បំណុលរយៈពេលវែង			
ប្រាក់កម្ចី	៧	២៧៩.០៩៣.៧៨៦	២៨៥.៦៣៥.៩០១
ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ	៨	២២.៥៤១.០៣៦	២៣.១៣១.០២៩
បំណុលពន្ធពន្យារ		៥៣.៦៦៣.៣៣៤	៤៥.៥៨០.០៧០
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ	៩	៥៩.២៦៧.៦៤១	៥៦.៨៤៨.៦២៣
		<u>៤១៤.៥៦៥.៧៩៧</u>	<u>៤១១.១៩៥.៦២៣</u>
បំណុលរយៈពេលខ្លី			
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ	៩	១១៧.៨៥៣.៦១១	៨២.២៥០.២២៣
ប្រាក់កម្ចី	៧	៣៩.០៤២.៨១៧	៤២.១១៨.៦២៩
កិច្ចសន្យាបំណុល	១០	៧៤.៦៦០	៣៦.៦៤៥
ពន្ធលើប្រាក់ចំណេញត្រូវបង់		៩.២៤២.១៥២	១៤.៤៦៩.៦០៩
		<u>១៦៦.២១៣.២៤០</u>	<u>១៧៥.៨៧៥.១០៦</u>
បំណុលសរុប		<u>៥៨០.៧៧៩.០៣៧</u>	<u>៥៨៧.០៧០.៧២៩</u>
មូលធនរបស់ភាគហ៊ុនិក និងបំណុលសរុប		<u>១.៤៦៩.៦១៩.៨២៥</u>	<u>១.៤៤៩.៤០៨.៨១៥</u>

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបនេះត្រូវបានរៀបចំឡើងដោយយោងទៅលើព័ត៌មានហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដែលបានធ្វើសវនកម្មរួច ព្រមទាំងកំណត់សម្គាល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ។



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**របាយការណ៍ចំណេញ ឬខាត និងចំណូលផ្សេងៗសង្ខេប
សម្រាប់រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩**

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី	
		៣១ មីនា ២០១៩ ^(១) គិតជាពាន់រៀល	៣១ មីនា ២០១៨ ^(២) គិតជាពាន់រៀល
ចំណូល៖			
ចំណូលពីការលក់		៥១.២៥៧.២១៤	៤៨.៣១៧.៩១៨
កម្រៃពីការសាងសង់		១៤៧.៣៧៧	២.៨២៣.១៦៣
ចំណូលផ្សេងៗ		៣.៨៥៤.៣៥៦	៣.២៣១.១៧៣
		<u>៥៥.២៥៨.៩៤៧</u>	<u>៥៤.៣៧២.២៥៤</u>
ចំណាយ៖			
ចំណាយរំលស់ទ្រព្យសកម្មរូបិយ និងទ្រព្យសកម្មអរូបិយ		(១២.២២៧.៥១៧)	(៩.៣២៤.១៦៥)
ចំណាយថ្លៃភ្លើង		(៩.៥០៣.០១៥)	(៩.៧៧៥.៣៧៧)
ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធផ្សេងៗ		(១១.៧៧៧.៩១៣)	(១១.៨៦០.៣៤១)
ចំណាយវត្ថុធាតុដើមសម្រាប់ផលិតទឹកស្អាត		(១.៦៩៦.៣០២)	(១.៧១៧.៩០១)
ចំណាយវត្ថុធាតុដើមសម្រាប់តភ្ជាប់បណ្តាញទៅតាមគេហដ្ឋាន		(៩៨៦.៣៣១)	(៨៧៧.៨៨០)
ចំណាយជួសជុល និងថែទាំ		(១.៦០៧.៨៧៧)	(១.៤២១.៧៥៣)
ចំណាយសេវាសាងសង់		(១៣៨.៥៤៦)	(២.៥៩៩.០៣៥)
ការប្រែប្រួលបំណែងទុន/បំណែងលើឥណទានផ្តល់ឲ្យបុគ្គលិក		១.៧២១.៧៦៧	(២៦.០៨៧)
ចំណាយប្រតិបត្តិការផ្សេងៗ		(២.០២៧.៤១៩)	(១.២១២.៥៧៧)
ខាតពីការប្តូររូបិយប័ណ្ណ - សុទ្ធ		(៨៨.៥៦១)	(១.១៥៥.៦១១)
		<u>(៣៨.៣៣១.៧១៤)</u>	<u>(៣៩.៩៧០.៧២៧)</u>
ចំណេញប្រតិបត្តិការ		១៦.៩២៧.២៣៣	១៤.៤០១.៥២៧
ចំណូលការប្រាក់	១២	២.៨៥៣.៦៣៨	១.២១១.៨១៥
ចំណាយការប្រាក់	១២	(១.៨៧៦.៦០៦)	(៥.៦៩៨.១៤៦)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ		១៧.៩០៤.២៦៥	៩.៩១៥.១៩៦
ចំណាយពន្ធលើប្រាក់ចំណេញ	១៣	(៩.៤៧៦.២០៣)	(២.១០៣.០៣៨)
ចំណេញក្នុងការិយបរិច្ឆេទ		៨.៤២៨.០៦២	៧.៨១២.១៥៨
ចំណូលលម្អិតផ្សេងៗ			
ខ្ទង់គណនីដែលមិនបានបែងចែកចំណេញ ឬខាត៖			
ចំណេញពីការវាយតម្លៃហានិភ័យកាតព្វកិច្ចសោធននិវត្តន៍		-	៤២.០៧៣
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ		<u>៨.៤២៨.០៦២</u>	<u>៧.៨៥៤.២៣១</u>
ចំណេញក្នុង១ភាគហ៊ុន(ជាប្រាក់រៀល)របស់ភាគហ៊ុនិក រ.ទ.ស.ភ ក្នុងការិយបរិច្ឆេទនេះមានដូចខាងក្រោម៖			
ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន (Basic earnings per share)	១៤	៩៦,៩០	៩០,៣១
ចំណេញក្នុងមួយភាគហ៊ុនថយចុះ (Diluted earnings per share)	១៤	៩៦,៩០	៩០,៣១

កំណត់សម្គាល់៖

- (១) របាយការណ៍បម្រែបម្រួលសង្ខេប គួរតែអានជាមួយនឹងព័ត៌មានហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដែលបានធ្វើសវនកម្ម ព្រមទាំងកំណត់សម្គាល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ។
- (២) តួលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទ បានពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្ម។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍បម្រែបម្រួលមូលធនសង្ខេប

សម្រាប់រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩

	កំណត់ សម្គាល់	ដើមទុន គិតជាពាន់រៀល	ទុនបម្រុង គិតជាពាន់រៀល	ចំណេញរក្សាទុក គិតជាពាន់រៀល	សរុប គិតជាពាន់រៀល
មិនបានធ្វើសវនកម្ម					
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០១៩		៥៤១.២២៧.២៨២	២៨៤.៥០៣.៦៣៦	៧៣.៦០៧.១៦៨	៨៩៩.៣៣៨.០៨៦
ចំណេញក្នុងការិយបរិច្ឆេទតំណាង អោយលទ្ធផលលម្អិតសរុបក្នុង ការិយបរិច្ឆេទ		-	-	៨.៤២៨.០៦២	៨.៤២៨.០៦២
ប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន					
ការផ្ទេរទៅគណនីទុនបម្រុង	៦	-	៥៤.៦៨១.៨០៨	(៥៤.៦៨១.៨០៨)	-
ភាគលាភត្រូវបង់	១១	-	-	(១៨.៩២៥.៣៦០)	(១៨.៩២៥.៣៦០)
សរុបប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន		-	៥៤.៦៨១.៨០៨	(៧៣.៦០៧.១៦៨)	(១៨.៩២៥.៣៦០)
សមតុល្យនាត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០១៩ ^(១)		៥៤១.២២៧.២៨២	៣៣៩.១៨៥.៤៤៤	៨.៤២៨.០៦២	៨៨៨.៨៤០.៧៨៨
សមតុល្យនាត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ ២០១៨		៥៤១.២២៧.២៨២	២៦៤.៨២៩.៦៧៨	៣៣.០៦៧.៨២៦	៨៣៩.១២៤.៧៨៦
ចំណេញក្នុងការិយបរិច្ឆេទ		-	-	៧.៨១២.១៥៨	៧.៨១២.១៥៨
ចំណេញដែលបណ្តាលមកពីការវាយ តម្លៃបរិយាកាសសោធនិវត្តន៍		-	-	៤២.០៧៣	៤២.០៧៣
លទ្ធផលលម្អិតសរុបក្នុងការិយបរិច្ឆេទ		-	-	៧.៨៥៤.២៣១	៧.៨៥៤.២៣១
ប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន					
ការផ្ទេរទៅគណនីទុនបម្រុង	៦	-	១៩.៦៧៣.៩៥៨	(១៩.៦៧៣.៩៥៨)	-
ភាគលាភត្រូវបង់		-	-	(១៣.៣៩៣.៨៦៨)	(១៣.៣៩៣.៨៦៨)
សរុបប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន		-	១៩.៦៧៣.៩៥៨	(៣៣.០៦៧.៨២៦)	(១៣.៣៩៣.៨៦៨)
សមតុល្យនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ ^(២)		៥៤១.២២៧.២៨២	២៨៤.៥០៣.៦៣៦	៧.៨៥៤.២៣១	៨៣៣.៥៨៥.១៤៩

កំណត់សម្គាល់៖

- (១) របាយការណ៍បម្រែបម្រួលសង្ខេប គួរតែអានជាមួយនឹងព័ត៌មានហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដែលបានធ្វើសវនកម្មរួច ព្រមទាំងកំណត់សម្គាល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ។
- (២) តួលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទ បានពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្ម។



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍លំហូរសាច់ប្រាក់សង្ខេប

សម្រាប់រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី	
		៣១ មីនា ២០១៩ ^(១) គិតជាពាន់រៀល	៣១ មីនា ២០១៨ ^(២) គិតជាពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ			
ចំណេញមុនបង់ពន្ធ		១៧.៩០៤.២៦៥	៩.៩១៥.១៩៦
និយ័តកម្ម៖			
រំលស់ទ្រព្យសកម្មអរូបី		៥០០.២៦៦	៣៦៦.៧៣៤
រំលស់ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ		(៥៨៩.៩៩៣)	(៥៨៩.៩៩៣)
រំលស់ទ្រព្យសកម្មរូបី	៤	១១.៧២៧.២៥១	៨.៩៥៧.៤៣១
ចំណូលការប្រាក់	១២	(២.៨៥៣.៦៣៨)	(១.២១១.៨១៥)
ចំណាយការប្រាក់	១២	១.៨៧៦.៦០៦	៥.៦៩៨.១៤៦
ការជំរះបញ្ជីចេញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ		២៨៣.៧៦៩	៣២២.៤២៩
ចំណាយកាតព្វកិច្ចសោធននិវត្តន៍		-	១.៣៥៣.៩៨៤
(ការប្រែក្រលំបំនៃឱនភាព)/ឱនភាពលើឥណទានផ្តល់ ឲ្យបុគ្គលិក		(១.៧២១.៧៦៧)	២៦.០៨៧
		<u>២៧.១២៦.៧៥៩</u>	<u>២៤.៨៣៨.១៩៩</u>
ចំណូលប្រតិបត្តិការមុនបម្រែបម្រួលដើមទុនបង្វិល បម្រែបម្រួលដើមទុនបង្វិល៖			
សន្និធិ		(៩.៨០២.៩២០)	(១១.៥៤២.៤៦៥)
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗ		(៦.០១១.៤៩៩)	(២៦.៩០៧.៥០៧)
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវបង់ផ្សេងៗ		១៣.៦៧៧.៩៨៨	៦.៧៧៦.៤៣០
កិច្ចសន្យាទ្រព្យសកម្ម		(៣៦.៥០៣)	-
កិច្ចសន្យាបំណុល		៧៤.៦៦០	-
ប្រាក់កក់របស់អតិថិជន		១.៦៧៦.៣៦២	៩២៣.២៩៨
		<u>២៦.៧០៤.៨៤៧</u>	<u>(៥.៩១២.០៤៥)</u>
សាច់ប្រាក់បានមកពី/(ប្រើក្នុង)ប្រតិបត្តិការ		២៦.៧០៤.៨៤៧	(៥.៩១២.០៤៥)
ចំណូលពន្ធបង់		(៦.៦២០.៣៩៦)	(៦.០២១.៦៨៣)
កាតព្វកិច្ចសោធននិវត្តន៍បានបង់		-	(៣០០.៤៦៥)
		<u>២០.០៨៤.៤៥១</u>	<u>(១២.២៣៤.១៩៣)</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍លំហូរសាច់ប្រាក់សង្ខេប

សម្រាប់រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ (ត)

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម	
		សម្រាប់រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី ៣១ មីនា ២០១៩ ^(១) គិតជាពាន់រៀល	៣១ មីនា ២០១៨ ^(២) គិតជាពាន់រៀល
លំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពវិនិយោគ			
ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៤	(១៦.១០០.៩៧៧)	(២៤.៧៧៥.៥៤៦)
ការទិញទ្រព្យសម្បត្តិអរូបី		(៩០.៧៦៦)	-
មូលធនការប្រាក់លើទ្រព្យសម្បត្តិដែលមានលក្ខណៈគ្រប់គ្រាន់		(៦៤៥.៦៤៩)	(៦៣៧.១៣៧)
ទឹកប្រាក់សំណងពីឥណទានផ្តល់ឱ្យរដ្ឋាករទឹកខេត្តពោធិ៍សាត់		៣៧.៣៧៩	៣៦.៥២២
ចំណូលពីការជំរះបញ្ជីពីការវិនិយោគរយៈពេលខ្លី		៣.២៨២.២៧៥	២៧.១៥៣.៧៣០
ការប្រាក់បានទទួល		១.០០៣.៤០៨	១.៣៦២.៥៧០
		<u>(១២.៥១៤.៣៣០)</u>	<u>៣.១៤០.១៣៩</u>
លំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពហិរញ្ញប្បទាន			
សាច់ប្រាក់បានមកពីប្រាក់កម្ចី		១០.១៤២.៧៨៩	៣៨.៥៦០.៩៨២
ការប្រាក់បានបង់		(៤.៤២០.៨៤៨)	(៣.៥១៦.៤៦១)
ការបង់សងប្រាក់កម្ចី		(១៤.៥៨៨.៤២២)	(១៥.០៦០.៣២០)
		<u>(៨.៨៦៦.៤៨១)</u>	<u>១៩.៩៨៤.២០១</u>
សាច់ប្រាក់សុទ្ធប្រើក្នុង)/បានមកពីសកម្មភាពហិរញ្ញប្បទាន		(១.២៩៦.៣៦០)	១០.៨៩០.១៤៧
(តំហាយ)/កំណើនសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ		១៣.៣៥៣.៧៥៨	១៥.៩៩២.៥២៧
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុងការិយបរិច្ឆេទ		១២.០៥៧.៣៩៨	២៦.៨៨២.៦៧៤

កំណត់សម្គាល់៖

(១) របាយការណ៍បម្រែបម្រួលសង្ខេប គួរតែអានជាមួយនឹងព័ត៌មានហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដែលបានធ្វើសវនកម្មរួច ព្រមទាំងកំណត់សម្គាល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ។
(២) តួលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទ បានពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្ម។



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩**

១. ព័ត៌មានអំពីក្រុមហ៊ុន

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហៅកាត់ថា (“រ.ទ.ស.ភ”) ស្ថិតក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេសរបស់ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងស្ថិតក្រោមការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយមានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ។ រ.ទ.ស.ភ ត្រូវបានទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម ថាជាសហគ្រាសសាធារណៈដែលមានលក្ខណៈសេដ្ឋកិច្ច និងមានលេខចុះបញ្ជី Co.០៨៣៩ Et/២០១២ ចុះថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១២។

ការិយាល័យចុះបញ្ជីរបស់ រ.ទ.ស.ភ មានទីតាំងស្ថិតនៅអគារលេខ៤៥ ផ្លូវលេខ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេប ត្រូវបានបង្ហាញជាប្រាក់រៀលដែលជាប្រាក់ដែល រ.ទ.ស.ភ កំពុងប្រើប្រាស់ផងដែរ។

ព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេប ត្រូវបានអនុម័តឲ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩។

២. សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ រ.ទ.ស.ភ គឺការផលិត និងការចែកចាយទឹកស្អាតសម្រាប់ការប្រើប្រាស់ទូទៅរបស់ សាធារណជននៅរាជធានីភ្នំពេញ។ កម្មវត្ថុអាជីវកម្មរបស់ រ.ទ.ស.ភ គឺ៖

- វិនិយោគ កសាង ពង្រីក ដំណើរការជួសជុល និងថែរក្សាមធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយទឹកស្អាត និងអនាម័យ
- ប្រើប្រាស់នូវគ្រប់វិធានការដើម្បីបង្កើនផលិតកម្ម សេវាកម្ម និងធានាគុណភាពទឹកស្អាត ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់
- ធ្វើអាជីវកម្ម សេវាកម្ម និងការងារផ្សេងៗទៀតដែលទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យតាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងអនុលោមតាមច្បាប់
- ធ្វើសហប្រតិបត្តិការលើផ្នែកបច្ចេកទេស ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ក្នុងស្រុក និងក្រៅប្រទេស ដើម្បីពង្រីក និងអភិវឌ្ឍន៍ រ.ទ.ស.ភ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល
- ធានាឲ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុ ដោយផ្សារភ្ជាប់ជាមួយផលប្រយោជន៍សង្គម

៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្នមិនត្រូវបានធ្វើសវនកម្ម ហើយត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជា លេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន។ របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ គួរតែត្រូវបានអានផ្តួបផ្តំ ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងកំណត់សម្គាល់មួយចំនួនដែលអមជាមួយ។

៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

កំណត់សម្គាល់មួយចំនួន ត្រូវបានជ្រើសរើសដាក់ភ្ជាប់មកជាមួយដើម្បីពន្យល់ពីព្រឹត្តិការណ៍ និងប្រតិបត្តិការសំខាន់ៗ សម្រាប់ការស្វែងយល់ពីបម្រែបម្រួលនៃស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលអាជីវកម្មរបស់រ.ទ.ស.ភ ចាប់តាំងពីត្រីមាសថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤។

គោលការណ៍គណនេយ្យ និងវិធីសាស្ត្រនៃការគណនាដែលបានអនុវត្ត គឺសមស្របទៅនឹងគោលការណ៍ និងវិធីសាស្ត្រដែលបានអនុវត្តនៅក្នុង ការធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុត្រីមាសថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ លើកលែងតែការអនុវត្តនៃស្តង់ដារគណនេយ្យ វិសោធនកម្ម និងបំណកស្រាយផ្សេងៗខាងក្រោម៖

	ថ្ងៃចូលជាធរមាន
ស.រ.ហ.អ.ក ១៦ <i>ការផ្តល់</i>	១ មករា ២០១៩
ការបកស្រាយ ២៣ <i>ភាពមិនច្បាស់លាស់លើការវិនិច្ឆ័យពន្ធលើប្រាក់ចំណូល</i>	១ មករា ២០១៩
វិសោធនកម្មលើ ស.គ.អ.ក ២៨ <i>ការប្រាក់រយៈពេលវែងជាមួយញាតិសម្ព័ន្ធ ឬ ក្រុមហ៊ុនរួម</i>	១ មករា ២០១៩
<i>ទុន</i>	១ មករា ២០១៩
វិសោធនកម្មលើ ស.រ.ហ.អ.ក ៩ <i>ការទូទាត់ជាមុន ជាមួយ សំណងដែលមានភាពអវិជ្ជមាន</i>	១ មករា ២០១៩
វិសោធនកម្មលើ ស.រ.ហ.អ.ក ៣ <i>ការពង្រឹងប្រចាំឆ្នាំ លើស្តង់ដារ ស.រ.ហ.អ.ក ខួប២០១៥</i>	១ មករា ២០១៩
<i>ដល់ ២០១៧</i>	១ មករា ២០១៩
វិសោធនកម្មលើ ស.រ.ហ.អ.ក ១១ <i>ការពង្រឹងប្រចាំឆ្នាំលើស្តង់ដារ ស.រ.ហ.អ.ក ខួប២០១៥</i>	១ មករា ២០១៩
<i>ដល់ ២០១៧</i>	១ មករា ២០១៩
វិសោធនកម្មលើ ស.គ.អ.ក ១២ <i>ការពង្រឹងប្រចាំឆ្នាំ លើស្តង់ដារ ស.រ.ហ.អ.ក ខួប២០១៥</i>	១ មករា ២០១៩
<i>ដល់ ២០១៧</i>	១ មករា ២០១៩
វិសោធនកម្មលើ ស.គ.អ.ក ២៣ <i>ការពង្រឹងប្រចាំឆ្នាំ លើស្តង់ដារ ស.រ.ហ.អ.ក ខួប២០១៥</i>	១ មករា ២០១៩
<i>ដល់ ២០១៧</i>	១ មករា ២០១៩
វិសោធនកម្មលើ ស.គ.អ.ក ១៩ <i>វិសោធនកម្មផែនការ ការបន្ថយ ឬ ការទូទាត់</i>	១ មករា ២០១៩

ពុំមានការប៉ះពាល់ជាសារវន្តទៅលើការអនុវត្តនៃស្តង់ដារគណនេយ្យ វិសោធនកម្ម និងបំណកស្រាយផ្សេងៗក្នុងកំឡុងការិយបរិច្ឆេទនៃត្រីមាសថ្ងៃទី៣១ នេះទេ។

ខាងក្រោមនេះ គឺជាស្តង់ដារគណនេយ្យ វិសោធនកម្ម និងបំណកស្រាយផ្សេងៗ ដែលត្រូវបានចេញផ្សាយ ប៉ុន្តែមិនទាន់ត្រូវបានអនុវត្តដោយ រ.ទ.ស.ភ៖

	ថ្ងៃចូលជាធរមាន
វិសោធនកម្មលើ <i>សេចក្តីព្រាងលើក្របខណ្ឌទស្សនទានក្នុងស្តង់ដារ ស.រ.ហ.អ.ក</i>	១ មករា ២០២០
វិសោធនកម្មលើ ស.រ.ហ.អ.ក ៣ <i>និយមន័យនៃអាជីវកម្ម</i>	១ មករា ២០២០
វិសោធនកម្មលើ ស.គ.អ.ក ១ និង ស.គ.អ.ក ៨ <i>និយមន័យនៃភាពជាសារវន្ត</i>	១ មករា ២០២០
ស.រ.ហ.អ.ក ១៧ <i>កិច្ចសន្យាធានារ៉ាប់រង</i>	១ មករា ២០២១
វិសោធនកម្មលើ ស.រ.ហ.អ.ក ១០ និង ស.គ.អ.ក ២៨ <i>ការលក់ ឬការចែកចាយនៃទ្រព្យ</i>	ពន្យា
<i>រវាងសហគ្រិន និងញាតិសម្ព័ន្ធ ឬ ក្រុមហ៊ុនរួមទុន</i>	

រ.ទ.ស.ភ កំពុងវិភាគលើផលប៉ះពាល់ក្នុងការអនុវត្តស្តង់ដារគណនេយ្យ វិសោធនកម្ម និងការបកស្រាយទាំងនេះ ដោយហេតុថាក្រុមប្រឹក្សាភិបាលពុំទាន់មានជំហរ ដើម្បីសន្និដ្ឋានលើផលប៉ះពាល់ដែលមានសក្តានុពលលើលទ្ធផល និងស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននៅឡើយទេ។



៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

ផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តស្តង់ដារគណនេយ្យ វិសោធនកម្ម និងការបកស្រាយមានដូចខាងក្រោម៖

វិសោធនកម្មលើ សេចក្តីព្រាងលើក្របខណ្ឌទស្សនទានក្នុងស្តង់ដារ ស.រ.ហ.អ.ក

ជាមួយនឹងកែសម្រួលសេចក្តីព្រាងលើក្របខណ្ឌទស្សនទាន IASB បានចេញផ្សាយវិសោធនកម្មលើសេចក្តីព្រាងលើក្របខណ្ឌទស្សនទានក្នុងស្តង់ដារ ស.រ.ហ.អ.ក ដែលរួមមានវិសោធនកម្មលើ ស.រ.ហ.អ.ក ២ ស.រ.ហ.អ.ក ៦ ស.រ.ហ.អ.ក ១៤ ស.គ.អ.ក ១ ស.គ.អ.ក ៨ ស.គ.អ.ក ៣៤ ស.គ.អ.ក ៣៧ ស.គ.អ.ក ៣៨ ការបកស្រាយ ១២ ១៩ ២០ និង ២២ ជាមួយនិងស្តង់ដារបកស្រាយ៣២។

វិសោធនកម្មលើ ស.រ.ហ.អ.ក ៣ និយមន័យនៃអាជីវកម្ម

វិសោធនកម្មនេះបានផ្លាស់ប្តូរនិយមន័យនៃអាជីវកម្ម ដើម្បីជួយក្រុមហ៊ុនកំណត់ថាតើការទិញដែលបានធ្វើគឺជាអាជីវកម្ម ឬក្រុមទ្រព្យសកម្ម។

និយមន័យថ្មីនៃអាជីវកម្ម គឺជាសកម្មភាពរួមគ្នា និងទ្រព្យសកម្មដែលមានសមត្ថភាពរៀបចំ និងគ្រប់គ្រងសម្រាប់គោលបំណងផ្តល់ទំនិញ ឬសេវាកម្មដល់អតិថិជនបង្កើតប្រាក់ចំណូលវិនិយោគ (ដូចជាភាគលាភ ឬការប្រាក់) ឬបង្កើតប្រាក់ចំណូលផ្សេងទៀតពីសកម្មភាពធម្មតា។

នេះបញ្ជាក់ថាលទ្ធផលនៃអាជីវកម្ម គឺជាការផ្តល់ទំនិញ និងសេវាកម្មដល់អតិថិជន។ វាផ្ទុយពីនិយមន័យមុនដែលផ្តោតលើអត្ថប្រយោជន៍សេដ្ឋកិច្ចដល់វិនិយោគិន និងអ្នកដទៃ។

វិសោធនកម្មនេះក៏បញ្ជាក់ដែរថា ដើម្បីចាត់ទុកថាជាអាជីវកម្ម ការទិញត្រូវតែរួមបញ្ចូល លទ្ធផលនិងដំណើរការសំខាន់ ដែលរួមបញ្ចូលគ្នាយ៉ាងសំខាន់ក្នុងការបង្កើតលទ្ធផល។ វិសោធនកម្ម រួមមានក្របខ័ណ្ឌដើម្បីជួយនៅពេលវាយតម្លៃនៅពេលដែលមានការបញ្ចូល និងដំណើរការសំខាន់ៗ ដែលរួមមានសម្រាប់ក្រុមហ៊ុនដំណាក់កាលដំបូងដែលមិនទាន់បានបង្កើតលទ្ធផលនៅឡើយ។

លើសពីនេះទៀតវិសោធនកម្មបានណែនាំ "Concentration test" ដើម្បីសំរេចចិត្តអនុញ្ញាតឱ្យមានការវាយតម្លៃសាមញ្ញមួយថាតើសំណុំសកម្មភាព និងទ្រព្យសកម្មដែលទទួលបានគឺជាអាជីវកម្មឬយ៉ាងណា។ ការធ្វើតេស្តនេះអាចត្រូវបានអនុវត្តដោយនៅលើប្រតិបត្តិការដោយមូលដ្ឋានប្រតិបត្តិការ។ ប្រតិបត្តិការមួយនឹងចាត់ទុកថាជាការទិញទ្រព្យសកម្មមួយ (ពោលគឺមិនមែនអាជីវកម្មមួយ) ប្រសិនបើតម្លៃទ្រព្យសកម្មសរុបដែលបានទទួលទាំងអស់ត្រូវបានប្រមូលផ្តុំក្នុងទ្រព្យសកម្មដែលអាចកំណត់អត្តសញ្ញាណ ឬក្រុមដែលមានទ្រព្យសកម្មដែលអាចកំណត់អត្តសញ្ញាណបាន។

វិសោធនកម្មលើ ស.គ.អ.ក ១ និង ស.គ.អ.ក ៨ និយមន័យនៃភាពជាសារវន្ត

វិសោធនកម្មត្រូវបានបញ្ជាក់នៅក្នុងនិយមន័យនៃភាពជាសារវន្ត នៅក្នុងបរិបទដែល ស.រ.ហ.អ.ក បានអនុវត្ត។ គំនិតដែលភាពជាសារវន្ត និងមិនមែនជាសារវន្ត គឺមានសារៈសំខាន់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាម ស.រ.ហ.អ.ក ការផ្លាស់ប្តូរនិយមន័យអាចជះឥទ្ធិពលជាមូលដ្ឋានទៅ អ្នករៀបចំក្នុងការវិនិច្ឆ័យក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

និយមន័យថ្មីនៃភាពជាសារវន្ត គឺជាព័ត៌មានដែលមានភាពជាសារវន្ត ប្រសិនបើមានការលុបចោលមានកំហុសឆ្គង ឬលាក់បាំង ដែលវាអាចរំពឹងទុកថានឹងមានឥទ្ធិពលលើការសម្រេចចិត្ត ដែលអ្នកប្រើប្រាស់ចម្បងនៃគោលបំណងទូទៅរបស់របាយការណ៍ហិរញ្ញវត្ថុ ផ្អែកលើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុទាំងនោះ ដែលផ្តល់ព័ត៌មានហិរញ្ញវត្ថុអំពីរបាយការណ៍ជាក់លាក់របស់អង្គភាព។

៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

ផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តស្តង់ដារគណនេយ្យ វិសោធនកម្ម និងការបកស្រាយមានដូចខាងក្រោម៖ (ត)

ស.រ.ហ.អ.ក ១៧ កិច្ចសន្យាធានារ៉ាប់រង

ស.រ.ហ.អ.ក ១៧ ត្រូវបានជំនួសឱ្យ ស.រ.ហ.អ.ក ៤ និងតម្រូវវាស់វែងតាមតម្លៃបច្ចុប្បន្ន ដែលការប៉ាន់ស្មានត្រូវបានវាស់វែងឡើងវិញនៃពេលវេលាបាយការណ៍នីមួយៗ។

កិច្ចសន្យាត្រូវបានវាស់វែងដោយប្រើ៖

- អប្បហារនៃប្រូបាប៊ីលីតេលំហូរសាច់ប្រាក់
- និយ័តកម្មហានិភ័យជាក់លាក់ និង
- ចំណេញនៃសេវាកិច្ចសន្យា ("CSM") តំណាងឱ្យកិច្ចសន្យានៃប្រាក់ចំណេញដែលមិនទាន់បានទទួលស្គាល់ ដែលត្រូវបានគេទទួលស្គាល់ថាជាប្រាក់ចំណូលក្នុងកំឡុងពេលនៃការធានារ៉ាប់រង។

ស្តង់ដារអនុញ្ញាតឱ្យមានជម្រើសរវាង ការទទួលស្គាល់ការផ្លាស់ប្តូរតាមអត្រាអប្បហារនៅក្នុងរបាយការណ៍ចំណូល ឬទទួលស្គាល់ដោយផ្ទាល់នៅក្នុងប្រាក់ចំណូលផ្សេងៗទៀត។ ជម្រើសនេះ គឺទំនងជាឆ្លុះបញ្ចាំងពីរបៀបដែលក្រុមហ៊ុនធានារ៉ាប់រង បកស្រាយពី ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួនក្រោម ស.រ.ហ.អ.ក ៩ ។

ជម្រើសម្យ៉ាងទៀត គឺវិធីសាស្ត្របែងចែកបុព្វលាភ ត្រូវបានអនុញ្ញាតសម្រាប់បំណុលសម្រាប់ការធានារ៉ាប់រងដែលនៅសល់សម្រាប់កិច្ចសន្យារយៈពេលខ្លីដែលត្រូវបានបង្ហាញលើការធានារ៉ាប់រងមិនមានជីវិត។

ការផ្លាស់ប្តូរនៃការវាស់វែងទូទៅដែលគេហៅថា "វិធីសាស្ត្រតំលៃអថេរ" សម្រាប់កិច្ចសន្យាមួយចំនួនដែលបានបង្ហាញលើការធានារ៉ាប់រងមានជីវិត ដែលអ្នកធ្វើគោលនយោបាយ ចែករំលែកជាការទទួលបានមកវិញនូវតម្លៃមូលដ្ឋាន។ នៅពេលអនុវត្តវិធីកំណត់តម្លៃអថេរ ការប្រែប្រួលតម្លៃទីផ្សារនៃភាគហ៊ុនក្រុមហ៊ុននៃតម្លៃមូលដ្ឋាន ត្រូវបានរួមបញ្ចូលនៅក្នុងចំណេញកម្រិតនៃកិច្ចសន្យាសេវា។ ជាលទ្ធផលក្រុមហ៊ុនធានារ៉ាប់រងដែលប្រើវិធីសាស្ត្រនេះទំនងជាមិនសូវប្រែប្រួលខ្លាំងជាងវិធីសាស្ត្រទូទៅទេ។

ច្បាប់ថ្មីនេះ នឹងប៉ះពាល់ដល់របាយការណ៍ហិរញ្ញវត្ថុ និងស្ថិតិស្ថានភាពលទ្ធផលសំខាន់ៗរបស់ក្រុមហ៊ុនទាំងអស់ដែលបានចេញកិច្ចសន្យាធានារ៉ាប់រង ឬកិច្ចសន្យាវិនិយោគដែលមានលក្ខណៈពិសេសនៃការចូលរួម។

វិសោធនកម្មលើ ស.រ.ហ.អ.ក ១០ និង ស.គ.អ.ក ២៨ ការលក់ ឬការចែកចាយនៃទ្រព្យ រវាងអ្នកវិនិយោគ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន

វិសោធនកម្មបញ្ជាក់ពីវិសាលភាពនៃប្រាក់ចំណេញឬខាត ដែលត្រូវបានទទួលស្គាល់នៅពេលដែលក្រុមហ៊ុនលក់ ឬរួមចំណែកទ្រព្យសកម្មទៅឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុនរបស់ខ្លួន។ នៅពេលប្រតិបត្តិការពាក់ព័ន្ធនឹងអាជីវកម្មការចំណេញ ឬខាតត្រូវបានទទួលស្គាល់ពេញលេញ ផ្ទុយទៅវិញនៅពេលដែលប្រតិបត្តិការទាក់ទងនឹងទ្រព្យសកម្ម ដែលមិនមែនជាអាជីវកម្មនោះការចំណេញ ឬខាតត្រូវបានទទួលស្គាល់តែទៅលើវិសាលភាពនៃផលប្រយោជន៍ វិនិយោគិនដែលមិនទាក់ទងគ្នានៅក្នុងក្រុមហ៊ុនរួមទុន ឬក្រុមហ៊ុនបុត្រសម្ព័ន្ធ។



៤. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ

	មិនបានធ្វើសវនកម្ម ៣១ មីនា ២០១៩ គិតជាពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០១៨ គិតជាពាន់រៀល
ថ្លៃដើម		
សមតុល្យដើមគ្រា/ឆ្នាំ	១.៦២១.៧២០.៣៤០	១.៤៩៤.៧៩១.៦៣២
ការទិញបន្ថែម	២០.៤៥២.៦៧៧	១៤៧.៤៨៧.១៧២
ការផ្ទេរទៅទ្រព្យអរូបី	-	(១០.៨៥០.១១០)
ការជំរះចេញពីបញ្ជី	(២៨៣.៧៦៩)	(៩.៧០៨.៣៥៤)
	<u>១.៦៤១.៨៨៩.២៤៨</u>	<u>១.៦២១.៧២០.៣៤០</u>
រំលស់បង្គរ		
សមតុល្យដើមគ្រា/ឆ្នាំ	(៤០៦.០៤០.៥១៦)	(៣៧០.៦១៩.៤៤៩)
រំលស់ក្នុងគ្រា/ឆ្នាំ	(១១.៧២៧.២៥១)	(៤១.៣០៧.៣១៤)
ការជំរះចេញពីបញ្ជី	-	៥.៨៨៦.២៤៧
	<u>(៤១៧.៧៦៧.៧៦៧)</u>	<u>(៤០៦.០៤០.៥១៦)</u>
សមតុល្យចុងគ្រា/ឆ្នាំ	<u>១.២២៤.១២១.៤៨១</u>	<u>១.២១៥.៦៧៩.៨២៤</u>

ក្នុងអំឡុងពេលហិរញ្ញវត្ថុ រ.ទ.ស.ភ បានធ្វើការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ និងទូទាត់ជាសាច់ប្រាក់ដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី	
	៣១ មីនា ២០១៩ គិតជាពាន់រៀល	៣១ មីនា ២០១៨ គិតជាពាន់រៀល
ការទិញបន្ថែម	២០.៤៥២.៦៧៧	១៤.២៣១.៧៧២
(តំហយ)/កំណើនគណនីផ្គត់ផ្គង់ និងប្រាក់ធានាប្រតិបត្តិការ	(៣.៧០៦.០៥១)	១១.១៨០.៩១១
មូលធនកម្មការប្រាក់លើទ្រព្យសកម្មមានលក្ខណៈគ្រប់គ្រាន់	(៦៤៥.៦៤៩)	(៦៣៧.១៣៧)
	<u>១៦.១០០.៩៧៧</u>	<u>២៤.៧៧៥.៥៤៦</u>

៥. ការវិនិយោគរយៈពេលខ្លី

ការវិនិយោគរយៈពេលខ្លី គឺជាប្រាក់បញ្ញើមានកាលកំណត់នៅគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់រយៈពេល៤ខែ ទៅ ១២ខែ ហើយទទួលបានការប្រាក់ចាប់ពី ៤,០០% ដល់៥,៥០% (២០១៨៖ ៤,០០% ដល់៥,៥០%) ក្នុងមួយឆ្នាំ។

ការវិនិយោគរយៈពេលខ្លីរួមមាន ប្រាក់បញ្ញើដែលមានទឹកប្រាក់ចំនួន ៣០,៣ពាន់លានរៀល (២០១៨៖ ៣៣,៦ពាន់លានរៀល) ដែលតម្កល់ទុកជាពិសេសសម្រាប់ការបង់កាតព្វកិច្ចសោធននិវត្តន៍ជូនបុគ្គលិកដែលត្រូវចូលនិវត្តន៍ ដែលមានសិទ្ធិទទួលអត្ថប្រយោជន៍ពេលចូលនិវត្តន៍នៅក្នុងគម្រោងនេះ។

៦. ទុនបម្រុង

	ដើមទុន បម្រុង គិតជាពាន់រៀល	ទុនបម្រុង តាមច្បាប់ គិតជាពាន់រៀល	ទុនបម្រុង ទូទៅ គិតជាពាន់រៀល	ទុនបម្រុងសម្រាប់ ការអភិវឌ្ឍ គិតជាពាន់រៀល	សរុប គិតជាពាន់រៀល
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	១.៦៤៨.៤៣៥	២២.៣៥៥.៤៣៣	២២.៣៥៥.៤៣៣	២៣៨.១៤៤.៣៣៥	២៨៤.៥០៣.៦៣៦
ផ្ទេរពីចំណេញរក្សា ទុក	-	៣.៦៨០.៣៥៦	៣.៦៨០.៣៥៦	៤៧.៣២១.០៩៦	៥៥.៦៨១.៨០៨
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ (មិនបានធ្វើសវនកម្ម)	<u>១.៦៤៨.៤៣៥</u>	<u>២៦.០៣៥.៧៨៩</u>	<u>២៦.០៣៥.៧៨៩</u>	<u>២៨៥.៤៦៥.៤៣១</u>	<u>៣៣៩.១៨៥.៤៤៤</u>
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	១.៦៤៨.៤៣៥	២០.៧០២.០៤២	២០.៧០២.០៤២	២២១.៧៧៧.១៥៩	២៦៤.៨២៩.៦៧៨
ផ្ទេរពីចំណេញរក្សា ទុក	-	១.៦៥៣.៣៩១	១.៦៥៣.៣៩១	១៦.៣៦៧.១៧៦	១៩.៦៧៣.៩៥៨
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ (បានធ្វើសវនកម្ម)	<u>១.៦៤៨.៤៣៥</u>	<u>២២.៣៥៥.៤៣៣</u>	<u>២២.៣៥៥.៤៣៣</u>	<u>២៣៨.១៤៤.៣៣៥</u>	<u>២៨៤.៥០៣.៦៣៦</u>

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ក្រុមប្រឹក្សាភិបាលបានអនុម័តផ្ទេរប្រាក់ចំណេញរក្សាទុកទៅគណនី
ទុនបម្រុង ដែលមានទឹកប្រាក់ចំនួន ៥៥,៧ពាន់លានរៀល។

យោងតាមលក្ខន្តិកៈរបស់ រ.ទ.ស.ភ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២ ត្រង់មាត្រា ៤៤ បានចែងថាប្រាក់
ចំណេញរបស់ រ.ទ.ស.ភ បន្ទាប់ពីការកាត់កងនឹងការខាតយោងពីឆ្នាំមុន (ប្រសិនបើមាន) អាចត្រូវប្រើប្រាស់ដូខាង
ក្រោម៖

- សម្រាប់ប្រាក់រង្វាន់របស់គណៈគ្រប់គ្រង និងបុគ្គលិក
- សម្រាប់ទុនបម្រុងតាមច្បាប់ ៥%
- សម្រាប់ទុនបម្រុងទូទៅ ៥%
- សមតុល្យនៅសល់សម្រាប់ទុនបម្រុងសម្រាប់ការអភិវឌ្ឍ។



៧. ប្រាក់កម្ចី

	មិនបានធ្វើសវនកម្ម ៣១ មីនា ២០១៩ គិតជាពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០១៨ គិតជាពាន់រៀល
ប្រាក់កម្ចីរយៈពេលវែង		
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១០៧៥ ០៣ S	១៣.៥៨២.៩៨៧	១៣.៨៤៥.២០៧
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - JICA	៥៦.៣៨៩.៣២០	៦១.១៣៤.០៧៥
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ធនាគារអភិវឌ្ឍន៍អាស៊ី	២៨.០៧០.១៦២	២៨.៧២២.៩៥៦
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១២១ ០១ F	៩០.៥៨១.៣៨៦	១០១.៥៦៣.០៦៨
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១៧៤ ០១ P	៩០.៤៦៩.៩៣១	៨០.៣៧០.៥៩៥
	២៧៩.០៩៣.៧៨៦	២៨៥.៦៣៥.៩០១

ប្រាក់កម្ចីរយៈពេលខ្លី		
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១០៧៥ ០៣ S	៩.១២២.២៨៣	៩.២៤៧.៦២៤
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - JICA	៩.៥៤៦.៩១៨	១០.៨៨៣.៦៦៩
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ធនាគារអភិវឌ្ឍន៍អាស៊ី	១.៧០៣.៣៨៦	២.២០០.១៨៩
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១២១ ០១ F	១៨.១២៩.១៩៩	១៨.៥៥៥.២០១
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១៧៤ ០១ P	៥៤១.០៣១	១.២៣១.៩៤៦
	៣៩.០៤២.៨១៧	៤២.១១៨.៦២៩

កាលបរិច្ឆេទផុតកំណត់របស់ប្រាក់កម្ចីនេះមានដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម ៣១ មីនា ២០១៩ គិតជាពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០១៨ គិតជាពាន់រៀល
ប្រាក់កម្ចីរយៈពេលខ្លី		
- ផុតកំណត់ក្នុងរយៈពេល ១ឆ្នាំ	៣៩.០៤២.៨១៧	៤២.១១៨.៦២៩

ប្រាក់កម្ចីរយៈពេលវែង		
- ផុតកំណត់ក្នុងរយៈពេល ១ឆ្នាំ ទៅ ២ឆ្នាំ	៣៧.៨៧៥.៤១០	៣៨.៤០៦.៩៨២
- ផុតកំណត់ក្នុងរយៈពេល ២ឆ្នាំ ទៅ ៥ឆ្នាំ	៩០.៩៨៧.៩២២	៩២.១៤៥.៦០០
- ផុតកំណត់ក្នុងរយៈពេល ៥ឆ្នាំ	១៥០.២៣០.៤៥៤	១៥៥.០៨៣.៣១៩
	២៧៩.០៩៣.៧៨៦	២៨៥.៦៣៥.៩០១
	៣១៨.១៣៦.៦០៣	៣២៧.៧៥៤.៥៣០

៨. ជំនួយពីរដ្ឋាភិបាល និងជំនួយផ្សេងៗ

	ជំនួយពីរដ្ឋាភិបាល គិតជាពាន់រៀល	ជំនួយពី JICA គិតជាពាន់រៀល	ជំនួយផ្សេងៗ គិតជាពាន់រៀល	សរុបរួម គិតជាពាន់រៀល
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ រំលស់	៤.៤១១.២៦៥ (៥៦.៧២៤)	១៧.៩៨៧.០៦១ (៥២៧.១៧០)	៧៣២.៧០៣ (៦.០៩៩)	២៣.១៣១.០២៩ (៥៨៩.៩៩៣)
សមតុល្យនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ (មិនបានធ្វើសវនកម្ម)	៤.៣៥៤.៥៤១	១៧.៤៥៩.៨៩១	៧២៦.៦០៤	២២.៥៤១.០៣៦
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ រំលស់	៤.៦៣៨.១៦២ (២២៦.៨៩៧)	២០.០៩៥.៧៤១ (២.១០៨.៦៨០)	៧៥៧.០៩៨ (២៤.៣៩៥)	២៥.៤៩១.០០១ (២.៣៥៩.៩៧២)
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ (បានធ្វើសវនកម្ម)	៤.៤១១.២៦៥	១៧.៩៨៧.០៦១	៧៣២.៧០៣	២៣.១៣១.០២៩

៩. គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ

	មិនបានធ្វើសវនកម្ម ៣១ មីនា ២០១៩ គិតជាពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០១៨ គិតជាពាន់រៀល
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ - រយៈពេលវែង		
ប្រាក់កក់របស់អតិថិជន	៥៦.០៨១.១០៨	៥៤.៤០៤.៧៤៦
ប្រាក់ធានាប្រតិបត្តិការ	៣.១៨៦.៥៣៣	២.៤៤៣.៨៧៧
	<u>៥៩.២៦៧.៦៤១</u>	<u>៥៦.៨៤៨.៦២៣</u>
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម - រយៈពេលខ្លី		
ភាគីទីបី	<u>៣៩.០០៣.៣០៦</u>	<u>៣០.៨៧០.៨៨៦</u>
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ - រយៈពេលខ្លី		
បង្គរប្រាក់លើកទឹកចិត្តបុគ្គលិក	៨.៣១៨.៦២០	៧.៦២៦.០១៥
ទឹកប្រាក់ជំពាក់សាលារាជធានីភ្នំពេញ	១៦.៨៨០.៦៥២	១២.៦៧១.៤២៤
ទឹកប្រាក់ជំពាក់ទៅបុគ្គលិក	១៤.២១២.៣៨៤	១៤.២១២.៣៨៤
ប្រាក់ធានាប្រតិបត្តិការ	៦៧.២៨២	៦៧.២៨៥
ភាគលាភដែលត្រូវបង់	២៥.៨១០.១៤៧	៦.៨៨៤.៧៨៧
ពន្ធត្រូវបង់ផ្សេងៗ	៩៣៣.០៧៩	២០៩.១៨៨
ប្រាក់បង្គរអតីតភាពការងារ	៥.២៧១.៧៩៩	៥.២៧០.៩៩២
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ	៧.៣៥៦.៣៤២	៤.៤៣៧.២៦២
	<u>៧៨.៨៥០.៣០៥</u>	<u>៥១.៣៧៩.៣៣៧</u>
	<u>១១៧.៨៥៣.៦១១</u>	<u>៨២.២៥០.២២៣</u>
	<u>១៧៧.១២១.២៥២</u>	<u>១៣៩.០៩៨.៨៤៦</u>



១០. កិច្ចសន្យាទ្រព្យសកម្ម និងបំណុល

	មិនបានធ្វើសវនកម្ម ៣១ មីនា ២០១៩ គិតជាពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០១៨ គិតជាពាន់រៀល
កិច្ចសន្យាទ្រព្យសកម្ម		
គណនីត្រូវទទួលពីសេវាសាងសង់	៣៨៣	៥១៥.៦១៤
ចំណូលបង្គរពីការលក់ទឹកស្អាត	៤៦.០៧៧.៨៨៩	៤៥.៥២៦.១៥៥
	<u>៤៦.០៧៨.២៧២</u>	<u>៤៦.០៤១.៧៦៩</u>
កិច្ចសន្យាបំណុល		
ចំណូលមិនទាន់សម្រេច	(៥.២៧៨)	(៥.២៧៨)
ចំណូលពន្យា	(៦៩.៣៨២)	(៣១.៣៦៧)
	<u>(៧៤.៦៦០)</u>	<u>(៣៦.៦៤៥)</u>
	<u>៤៦.០០៣.៦១២</u>	<u>៤៦.០០៥.១២៤</u>

១១. ភាគលាភត្រូវបង់

នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ក្រុមប្រឹក្សាភិបាលបានស្នើ និងអនុម័តភាគលាភសម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដែលមានតម្លៃ២១៧,៦០រៀលក្នុងមួយហ៊ុន និងមានភាគលាភសរុបចំនួន ១៨,៩ពាន់ លានរៀលជូនភាគហ៊ុននិក។

១២. បំណុល/(ចំណាយ) ការប្រាក់

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី	
	៣១ មីនា ២០១៩ គិតជាពាន់រៀល	៣១ មីនា ២០១៨ គិតជាពាន់រៀល
ចំណូលការប្រាក់៖		
- ចំណូលការប្រាក់ពីប្រាក់បញ្ញើនៅធនាគារ (ក)	២២៤.៤៩៤	៣៤៦.២០៦
- ចំណូលពីការប្តូររូបិយប័ណ្ណលើកម្ចី	២.៦២៨.០៥២	៨៦២.៧៣២
- ចំណូលការប្រាក់ពីឥណទានផ្តល់ឲ្យរដ្ឋាករទឹកខេត្តពោធិ៍សាត់	១.០៩២	២.៨៧៧
	<u>២.៨៥៣.៦៣៨</u>	<u>១.២១១.៨១៥</u>
ចំណាយការប្រាក់៖		
- ចំណាយការប្រាក់លើប្រាក់កម្ចី (ខ)	(២.៥២២.២៥៥)	(២.៧៦៥.៨៥៦)
- ខាតសុទ្ធពីការប្តូររូបិយប័ណ្ណរបស់ប្រាក់កម្ចី	-	(៣.៥៦៩.៤២៧)
- ចំណាយការប្រាក់ដែលបានធ្វើមូលធនកម្មលើទ្រព្យសកម្មមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់	៦៤៥.៦៤៩	៦៣៧.១៣៧
	<u>(១.៨៧៦.៦០៦)</u>	<u>(៥.៦៩៨.១៤៦)</u>
ចំណាយការប្រាក់សុទ្ធ	<u>៩៧៧.០៣២</u>	<u>(៤.៤៨៦.៣៣១)</u>

១២. ចំណូល/(ចំណាយ)ការប្រាក់ (ត)

- (ក) ចំណូលការប្រាក់ គឺជាចំណូលពីគណនីប្រាក់បញ្ញើសន្សំ និងប្រាក់បញ្ញើផ្សេងៗ ដែលធ្វើនៅក្នុងធនាគារ ក្នុងស្រុកក្នុងឆ្នាំ។
- (ខ) ចំណាយការប្រាក់ គឺជាការប្រាក់លើប្រាក់កម្ចីពី AfD និងប្រាក់កម្ចីបន្តពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទទួលបានការឧបត្ថម្ភតាមរយៈកម្ចីដែលទទួលបានពី ADB និង JICA ។

១៣. ចំណាយពន្ធលើប្រាក់ចំណេញ

នៅក្រោមច្បាប់សារពើពន្ធ រ.ទ.ស.ភ មានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញ ២០% (២០១៨៖ ២០%) នៃចំណេញត្រូវបង់ពន្ធអប្បបរមា ១% (២០១៨៖ ១%) នៃផលរបបសរុបហើយជ្រើសរើសយកមួយណាដែល ខ្ពស់ជាងគេ។ វាតំណាងអោយទឹកប្រាក់អប្បបរមា ដែលត្រូវបង់ជូនទៅអាជ្ញាធរពន្ធដារ។ ក្រុមហ៊ុនមានបំណុលពន្ធ លើប្រាក់ចំណេញលើសបំណុលពន្ធអប្បបរមា ដូច្នេះក្រុមហ៊ុនមិនមានកាតព្វកិច្ចបង់ពន្ធអប្បបរមាឡើយ។ ពន្ធដែល ត្រូវបង់លុះត្រាតែក្រុមហ៊ុនស្ថិតនៅក្នុងស្ថានភាពខាតបង់ពន្ធ។ ក្រុមហ៊ុនមានកាតព្វកិច្ចបង់ពន្ធនេះទោះបីជា ក្រុមហ៊ុនស្ថិតក្នុងស្ថានភាពខាតបង់ដោយ។

១៤. ចំណេញក្នុងមួយភាគហ៊ុន

(ក) ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន (Basic earnings per share)

ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន ត្រូវបានគណនាដោយយកប្រាក់ចំណេញរបស់ម្ចាស់ ភាគហ៊ុនរបស់ រ.ទ.ស.ភ ចែកនឹងចំនួនភាគហ៊ុនមធ្យម (Weighted average) ដែលបានបោះផ្សាយក្នុង ការិយបរិច្ឆេទ។

	មិនបានធ្វើសវនកម្ម	
	សម្រាប់រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី	
	៣១ មីនា ២០១៩	៣១ មីនា ២០១៨
ប្រាក់ចំណេញរបស់ភាគហ៊ុនិក (គិតជាពាន់រៀល)	៨.៤២៨.០៦២	៧.៨៥៤.២៣១
ចំនួនភាគហ៊ុនមធ្យម	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២
ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន (គិតជាពាន់រៀល)	៩៦,៩០	៩០,៣១

(ខ) ចំណេញក្នុងមួយភាគហ៊ុនថយចុះ (Diluted earnings per share)

ចំណេញក្នុងមួយភាគហ៊ុនថយចុះ ត្រូវបានគណនាដោយកែប្រែចំនួនមធ្យមនៃភាគហ៊ុនធម្មតា ដែលមាន ដោយសន្មតថាមានការផ្ទេរភាគហ៊ុនដែលមានសក្តានុពលទាំងអស់ទៅជាភាគហ៊ុនធម្មតា។

គិតត្រឹមដំណាច់ការិយបរិច្ឆេទនេះ រ.ទ.ស.ភ មិនមានភាគហ៊ុនដែលមានសក្តានុពលអាចផ្ទេរទៅជា ភាគហ៊ុនធម្មតានោះទេ។ ដូចនេះចំណេញក្នុងមួយភាគហ៊ុនថយចុះ គឺមានតម្លៃស្មើនឹងចំណេញក្នុងមួយ ភាគហ៊ុនជាមូលដ្ឋាន។



១៥. ប្រតិបត្តិការសាគីពាក់ព័ន្ធ

(ក) រ.ទ.ស.ភ មានប្រតិបត្តិការជាមួយនិងសម្ព័ន្ធហ្នាតិក្នុងការិយបរិច្ឆេទនេះដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម	
	សម្រាប់រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី	
	៣១ មីនា ២០១៩	៣១ មីនា ២០១៨
	គិតជាពាន់រៀល	គិតជាពាន់រៀល
ក្រុមហ៊ុនក្រោមការគ្រប់គ្រងតែមួយ		
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ		
ការប្រាក់ដែលបានបង់លើប្រាក់កម្ចី	២.៤០០.៨៩៨	៣.៩៦៧.២២០
រដ្ឋាករទឹកខេត្តពោធិ៍សាត់		
ការប្រាក់ដែលទទួលបានលើឥណទាន	<u>១.០៩២</u>	<u>២.៨៧៧</u>

(ខ) អត្ថប្រយោជន៍គណៈគ្រប់គ្រងសំខាន់ៗ

អត្ថប្រយោជន៍គណៈគ្រប់គ្រងសំខាន់ៗសម្រាប់ដំណាច់កំឡុងបរិច្ឆេទមានដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម	
	សម្រាប់រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី	
	៣១ មីនា ២០១៩	៣១ មីនា ២០១៨
	គិតជាពាន់រៀល	គិតជាពាន់រៀល
ប្រាក់បៀវត្ស និងការចំណាយផ្សេងៗ	៥៣៦.៣៨០	៥៦៨.២៧៥
អត្ថប្រយោជន៍សោធននិវត្តន៍	-	៧.២១៥
	<u>៥៣៦.៣៨០</u>	<u>៥៧៥.៤៩០</u>

១៦. កម្មវត្ថុ និងគោលការណ៍នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

កម្មវត្ថុនៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ គឺដើម្បីបង្កើនប្រសិទ្ធភាពតម្លៃសម្រាប់ភាគហ៊ុនិក ហើយទន្ទឹមគ្នានេះក៏ដើម្បីកាត់បន្ថយសក្តានុពលនៃផលប៉ះពាល់មិនល្អដែលអាចកើតឡើង ដោយសារការប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវលើការកំណត់កម្មវត្ថុនេះ និងគោលការណ៍មូលដ្ឋាននៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ។ ហេតុនេះគណៈគ្រប់គ្រងបង្កើត គោលការណ៍លម្អិតដូចជាកម្រិតសិទ្ធិអំណាច ត្រួតពិនិត្យការទទួលខុសត្រូវការកំណត់ និងវាស់វែងអត្តសញ្ញាណហានិភ័យ និងកំណត់ផលប៉ះពាល់ដោយអនុលោមតាមកម្មវត្ថុ និងគោលការណ៍មូលដ្ឋានដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

(ក) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ដោយសមភាគីមិនបានបំពេញកាតព្វកិច្ចដូចមានចែងក្នុងកិច្ចសន្យា។ រ.ទ.ស.ភ ប្រឈមនឹងហានិភ័យឥណទានភាគច្រើនពីការលក់ជាឥណទាន។ តាមគោលការណ៍របស់ រ.ទ.ស.ភ ត្រូវត្រួតពិនិត្យជាប្រចាំទៅលើស្ថានភាពហិរញ្ញវត្ថុរបស់សមភាគី ដើម្បីធានាថា រ.ទ.ស.ភ ប្រឈមនឹងហានិភ័យឥណទានតិចបំផុត។

ហានិភ័យឥណទានដែល រ.ទ.ស.ភ ងាយរងផលប៉ះពាល់គឺ តាមរយៈគណនីពាណិជ្ជកម្មទទួលពីអតិថិជនតែម្នាក់។ អាយុកាលឥណទានរបស់ រ.ទ.ស.ភ មានរយៈពេល ១ខែ ហើយ រ.ទ.ស.ភ ព្យាយាមធ្វើការគ្រប់គ្រងយ៉ាងដិតដល់ លើគណនីត្រូវទទួលដែលមិនទាន់ប្រមូល ដើម្បីកាត់បន្ថយហានិភ័យឥណទានអោយទាបបំផុត។ សមតុល្យដែលហួសកំណត់ត្រូវបានពិនិត្យឡើងវិញយ៉ាងទៀងទាត់ដោយគណៈគ្រប់គ្រង។

១៦. កម្មវត្ថុ និងគោលការណ៍នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់

ហានិភ័យសាច់ប្រាក់ងាយស្រួលនិងលំហូរសាច់ប្រាក់កើតឡើងពីការគ្រប់គ្រងរបស់ រ.ទ.ស.ភ ទៅលើមូលធនបង្វិល។ វាគឺជាហានិភ័យមួយដែល រ.ទ.ស.ភ នឹងជួបប្រទះផលលំបាកក្នុងការបំពេញនូវកាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដែលដល់កាលកំណត់ត្រូវសង។

រ.ទ.ស.ភ គ្រប់គ្រងរយៈកាលកំណត់របស់បំណុលចាស់ៗលំហូរសាច់ប្រាក់ពីប្រតិបត្តិការ និងភាពមានស្រាប់នៃមូលនិធិយ៉ាងសកម្មដើម្បីធានាបាននូវរាល់តម្រូវការប្រតិបត្តិការវិនិយោគ និងហិរញ្ញប្បទាន។ នៅក្នុងយុទ្ធសាស្ត្រនៃការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល រ.ទ.ស.ភ ធ្វើការរក្សានូវកម្រិតសាច់ប្រាក់ និងសាច់ប្រាក់សមមូល គ្រប់គ្រាន់សម្រាប់គាំទ្រដល់សកម្មភាពប្រតិបត្តិការរបស់ រ.ទ.ស.ភ។

(គ) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលតម្លៃទីផ្សារ ឬលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ អាចនឹងប្រែប្រួលដោយសារតែការប្រែប្រួលរបស់អត្រាការប្រាក់ទីផ្សារ។

ការប្រឈមរបស់ រ.ទ.ស.ភ ទៅនឹងហានិភ័យអត្រាការប្រាក់ គឺទាក់ទងនឹងកម្ចី។ រ.ទ.ស.ភ គ្រប់គ្រងហានិភ័យអត្រាការប្រាក់របស់ខ្លួន ដោយត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើបំណុលទីផ្សារហើយសំខាន់ជាងនេះទៀត គឺរក្សាអោយបានការលាយឡំគ្នារបស់អត្រាថេរ និងអត្រាអថេររបស់កម្ចីដោយប្រុងប្រយ័ត្ន។ រ.ទ.ស.ភ ពុំបានប្រើប្រាស់ ដេរីវេទីវ ឧបករណ៍ហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយហានិភ័យរបស់ប្រាក់បំណុលដែលត្រូវសងនោះទេ។

១៧. ចំណាយជាប់កិច្ចសន្យា

នៅចុងត្រីមាសនៃការិយបរិច្ឆេទហិរញ្ញវត្ថុនេះ រ.ទ.ស.ភបានជាប់កិច្ចសន្យាក្នុងការចំណាយមូលធនទៅលើទ្រព្យសកម្មខាងក្រោម៖

	មិនបានធ្វើសវនកម្ម ៣១ មីនា ២០១៩ គិតជាពាន់រៀល	ធ្វើសវនកម្មរួច ៣១ ធ្នូ ២០១៨ គិតជាពាន់រៀល
ការសាងសង់រោងចក្រផលិតទឹកស្អាត	២៦.៦៤៦.០៧៧	៣៤.៩៣២.៩៤៩
សេវាផ្តល់ការប្រឹក្សាយោបល់	៣.០១១.៤៧៧	៤.៧៥៤.៤៩៤
ការទិញបំពង់ដែកស្វិត បរិក្ខារភ្ជាប់ និងបរិក្ខារផ្សេងៗ	៤.១៨១.១៣៨	១៥.៥៦៧.៩៣៦
	៣៣.៨៣៨.៦៩២	៥៥.២៥៥.៣៧៩



៥- ព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់ការពារវិនិយោគិន

ក្នុងត្រីមាសទី១ ឆ្នាំ២០១៩ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពុំមានព័ត៌មានចាំបាច់ផ្សេងទៀតត្រូវបង្ហាញទេ។


ហត្ថលេខារបស់អភិបាល របស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ថ្ងៃសុក្រ ១៤កើត ខែពិសាខ ឆ្នាំកុរ
ឯកស័ក ព.ស.២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩
បានអាន និងឯកភាព



ហត្ថលេខា
សឹម ណារ៉ុន
ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃសុក្រ ១៤កើត ខែពិសាខ ឆ្នាំកុរ
ឯកស័ក ព.ស.២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩
បានអាន និងឯកភាព



ហត្ថលេខា
ស៊ឹម ស៊ីថា
អភិបាល



ពានរង្វាន់ដែល រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបានក្នុងត្រីមាសទី១ ឆ្នាំ២០១៩

ពានរង្វាន់

The 51 Most Impactful Leaders in Water and Water Management

រ.ទ.ស.ភ. ទទួលបានពានរង្វាន់ The 51 Most Impactful Leaders in Water and Water Management នៅក្នុងសមាជិកភាពពីថ្ងៃទី១៧-១៩ ខែកុម្ភៈ ឆ្នាំ២០១៩ របស់អង្គការ World CSR Day & World Sustainability ដែលមានអ្នកចូលរួមជិត៧០០នាក់ មកពីជាង៣០ប្រទេស និងវាគ្មិនសរុបប្រមាណ៨០នាក់ នៅទីក្រុងម៉ុងប៉េ ប្រទេសឥណ្ឌា។ ពានរង្វាន់នេះ គឺជាពានរង្វាន់ខ្ពស់បំផុត ដែលបានបង្កើតឡើងសម្រាប់ប្រគល់ជូនអ្នកដឹកនាំអង្គការទឹកស្អាត និងអ្នកជំនាញទាំងឡាយនៅលើពិភពលោក ដែលមានស្នាដៃដ៏ធំធេង និងប្រកបដោយសក្តានុពលក្នុងវិស័យទឹកស្អាត។

ការវាយតម្លៃផ្តល់ជ័យលាភី ផ្អែកជាសំខាន់ទៅលើភាពប្រសើរឡើងក្នុងការដឹកនាំរបស់បុគ្គលដែលមានភាពខ្លាំង ការច្នៃប្រឌិត ចំណេះដឹង និងសុភវិនិច្ឆ័យ តាមរយៈដីប្រវត្តិផ្ទាល់ខ្លួន ព័ត៌មានលម្អិត ពាក់ព័ន្ធដ៏ទៀត ការណែនាំឈ្មោះបុគ្គលពីសំណាក់បណ្តាអង្គការទឹកស្អាតដ៏ទៃទៀត ព្រមទាំងការវាយតម្លៃ ប្រកបដោយ សុក្រឹតភាព និងមនសិកាខ្ពស់ពីសំណាក់ក្រុមប្រឹក្សាផ្តល់យោបល់ឯករាជ្យមួយ ដែលរៀបចំឡើងដោយអង្គការ World CSR Day & World Sustainability។

ជាមួយនឹងពានរង្វាន់នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាន់តែរក្សាបាននូវកេរ្តិ៍ឈ្មោះល្បីនៅលើឆាកជាតិ និងអន្តរជាតិ។ នេះជាការជោគជ័យមួយទៀតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃបំផុតរបស់ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាយើង និង **ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងឯកឧត្តមកិត្តិសេដ្ឋបណ្ឌិត នេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាអាណាព្យាបាល ព្រមទាំងក្រុមប្រឹក្សាភិបាលនៃ រ.ទ.ស.ភ.។**



51 MOST IMPACTFUL LEADERS IN WATER & WATER MANAGEMENT

(A GLOBAL LISTING)

Presented to



DR. SIM SITHA

Director General

Phnom Penh Water Supply Authority (PPWSA)

Born on August 03, 1961, Dr. Sim Sitha was a graduate Civil Engineer in 1989, obtained Master Degree in Business Administration in 2007, and successfully completed his PhD in Business Administration in 2014. Moreover, for foreign languages, he can read, write and speak very good English and Russian as well as basic French.

Dr. Sim Sitha has over 25-year experience in the field of water supply. He served as Deputy Director of Preah Sihanoukville Waterworks from 1996 to June 2003, and was then promoted to Director of the waterworks till the end of June 2012. He has been nominated to Director General of Phnom Penh Water Supply Authority (PPWSA) since July 01, 2012 and member of PPWSA's Board of Directors since July 27, 2012.

More than 6 years in the new position, he has brought in several significant developments. With his initiatives, 3 new systems, Geographic Information System, Sodium Chloride System and Spot-billing System, have just been placed. The upgrading of the company business management system has already been done and the payroll module has also been integrated with biometric attendance of staff. That will help PPWSA dramatically improve its operation and service together with cost savings.



Dr. R. L. Bhatia
 Founder, World CSR Day &
 World Sustainability



17th February, 2019

Taj Lands End, Mumbai

Excellence Partner



Presented by



Endorsed by





រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ.)



: +៨៥៥(២៣) ៧២៤ ០៤៦



: ir@ppwsa.com.kh



: WWW.PPWSA.COM.KH

អគារលេខ ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ